



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.០១៧.....សហវ. ៣១.២២២២

សារាចរណែនាំ
ស្តីពី
ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ
សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២២៤/០០៨ ចុះថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ដើម្បីអនុវត្តច្បាប់នេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២៩០ អនក្រ.បក ចុះថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបែងចែកឥណទាន ចំណូលថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងអនុក្រឹត្យលេខ ២៩១ អនក្រ.បក ចុះថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូក និងតាមកម្មវិធីនៃច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ ដើម្បីឱ្យ ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មានដំណើរប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសម្រេចបានតាមគោលដៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំអំពីការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដូចតទៅ៖

ក. អំពីការធ្វើប្រតិភូកម្មចំណូល និងអាណាប័កផ្ទេរសិទ្ធិ

- ក្រោយពេលទទួលបានប្រកាសស្តីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូល និងការបែងចែកឥណទាន ចំណាយថវិការដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ក្រុងស្រុក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖
- អភិបាលនៃគណៈអភិបាលរាជធានី ត្រូវចេញសេចក្តីសម្រេចធ្វើប្រតិភូកម្មចំណូល ចំណាយថវិកា និងអាណាប័កផ្ទេរសិទ្ធិទៅឱ្យអភិបាលនៃគណៈអភិបាលខណ្ឌចំណុះរាជធានី ដើម្បីអនុវត្តថវិកា ដោយផ្អែកលើ សៀវភៅគម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២៥ ដែលរដ្ឋបាលខណ្ឌបានរៀបចំរួច និងបានដាក់បញ្ចូល ក្នុងសៀវភៅគម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានី។
 - អភិបាលនៃគណៈអភិបាលរាជធានី ត្រូវចេញសេចក្តីសម្រេចធ្វើប្រតិភូកម្មចំណូល ចំណាយថវិកា និងអាណាប័កផ្ទេរសិទ្ធិទៅឱ្យចៅសង្កាត់នីមួយៗចំណុះរាជធានី ដើម្បីអនុវត្តថវិកា ដោយផ្អែកលើសៀវភៅ គម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២៥ ដែលរដ្ឋបាលសង្កាត់នីមួយៗ បានរៀបចំរួច និងត្រូវបានត្រួតពិនិត្យ នីត្យានុកូលភាព និងបញ្ជាក់អនុលោមភាពទទួលស្គាល់ដោយអភិបាលនៃគណៈអភិបាលរាជធានី។

១

- អភិបាលនៃគណៈអភិបាលក្រុង ត្រូវចេញសេចក្តីសម្រេចធ្វើប្រតិភូកម្មចំណូល ចំណាយថវិកា និងអាណាប័កផ្ទេរសិទ្ធិទៅឱ្យចៅសង្កាត់នីមួយៗចំណុះក្រុង ដើម្បីអនុវត្តថវិកា ដោយផ្អែកលើសៀវភៅ គម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២៥ ដែលរដ្ឋបាលសង្កាត់នីមួយៗ បានរៀបចំរួច និងត្រូវបានត្រួតពិនិត្យ នីត្យានុកូលភាព និងបញ្ជាក់អនុលោមភាពទទួលស្គាល់ដោយអភិបាលនៃគណៈអភិបាលខេត្ត។

- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអាណាប័កដើមខ្សែនៃកញ្ចប់ថវិកាសម្រាប់អនុវត្តមុខងារ គ្រប់គ្រង និងផ្តល់សេវាសុខាភិបាលរដ្ឋបាលរាជធានី ខេត្ត ត្រូវចេញដីកាធ្វើប្រតិភូកម្មចំណូល ចំណាយថវិកា និងអាណាប័កផ្ទេរសិទ្ធិទៅឱ្យប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត និងប្រធានទីភ្នាក់ងារប្រតិបត្តិការពិសេស ដើម្បីបញ្ជាប្រតិបត្តិការចំណូល និងធ្វើប្រតិបត្តិការចំណាយក្នុងនាមអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ផ្អែកលើសៀវភៅគម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២៥ ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងករណីមានការបន្ថែមឥណទានថវិកាក្នុងឆ្នាំអនុវត្ត អភិបាលនៃគណៈអភិបាល រាជធានី ខេត្តមិនចាំបាច់ចេញដីកាធ្វើប្រតិភូកម្មចំណូល ចំណាយថវិកា និងអាណាប័កផ្ទេរសិទ្ធិម្តងទៀតនោះទេ។

រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុងត្រូវផ្ញើសេចក្តីសម្រេច ឬដីកាធ្វើប្រតិភូកម្មចំណូល ចំណាយថវិកា និងអាណាប័កផ្ទេរសិទ្ធិទៅឱ្យខណ្ឌ សង្កាត់នីមួយៗ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានទីភ្នាក់ងារ ប្រតិបត្តិការពិសេស ជូនទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្តចំនួន ០១ច្បាប់ និងរតនាគាររាជធានី ខេត្តចំនួន ០១ច្បាប់(ច្បាប់ដើម)។ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងអភិបាលនៃគណៈ អភិបាលក្រុង ត្រូវទទួលខុសត្រូវចំពោះថវិកាប្រតិភូកម្មដែលអនុវត្តដោយអាណាប័កផ្ទេរសិទ្ធិ។

- អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ជាអាណាប័កដើមខ្សែ និងអភិបាលនៃគណៈអភិបាលខណ្ឌ ជាអាណាប័កផ្ទេរសិទ្ធិ នៃកញ្ចប់ថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និងកញ្ចប់ថវិកាការិយាល័យអប់រំ យុវជន និងកីឡារដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការបញ្ជា ប្រតិបត្តិការចំណូល និងធ្វើប្រតិបត្តិការចំណាយថវិកាក្នុងរង្វង់ឥណទានថវិកា ដូចមានរាយលម្អិតក្នុង សៀវភៅគម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២៥ ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

១. អំពីចំណូល

១.១. ចំណូលសារពើពន្ធ

រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយមន្ត្រីពន្ធដារ ដើម្បីជំរុញ និងតាមដានការអនុវត្តគោលនយោបាយ និងនីតិវិធីប្រមូលចំណូលសារពើពន្ធ ដែលច្បាប់បានអនុញ្ញាតឱ្យប្រមូលសម្រាប់ជាគុណប្រយោជន៍នៃថវិកា រដ្ឋបាលរាជធានី ខេត្ត ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិជាធរមាន និងត្រូវរួមចំណែកដាក់ចេញនូវវិធានការដាក់ស្តែង សម្រាប់ប្រភេទពន្ធដារនីមួយៗ ដើម្បីតម្រូវឱ្យអ្នកជាប់ពន្ធបងពន្ធបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់មន្ត្រីទទួលបន្ទុក ប្រមូលទិន្នន័យស្ថិតិ និងកម្រងព័ត៌មានដែល ជាមូលដ្ឋានក្នុងការប្រមូលពន្ធដារសម្រាប់ជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលរាជធានី ខេត្ត ដើម្បីជាមូលដ្ឋាន តាមដានត្រួតពិនិត្យ និងជួយដល់មន្ត្រីពន្ធដារ ក្នុងការប្រមូលចំណូល និងធ្វើជាឯកសារបង្អែកក្នុងការរៀបចំ គម្រោងចំណូលសារពើពន្ធប្រចាំឆ្នាំនីមួយៗ។

Handwritten signature

១.២. ចំណូលមិនមែនសារពើពន្ធ

រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នីមួយៗ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ និងកំណត់ មុខសញ្ញាចំណូលដែលច្បាប់បានអនុញ្ញាតឱ្យប្រមូលតាមមុខសញ្ញាចំណូលមិនមែនសារពើពន្ធ បង់ចូល គណនីប្រាក់បញ្ញើនៅធនាគាររាជធានី ខេត្តឱ្យអស់ ដោយមិនត្រូវទុកចំណូលខ្លះ សម្រាប់ចំណាយដោយឡែក ក្រៅពីគម្រោងចំណាយប្រចាំឆ្នាំឡើយ។

១. ចំណូលដែលបានពាក់ម្លៃនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗទៀត តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មពិក្រសួង ស្ថាប័ននានា នៅអង្គភាពច្រកចេញ ចូលតែមួយរាជធានី ខេត្ត និងនៅមន្ទីរជំនាញ រាជធានី ខេត្ត ត្រូវអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យលេខ ២៥ អនក្រ.បក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញ ចូលតែមួយរាជធានី ខេត្ត និងសាធារណៈលេខ ០០៦ សហវ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ស្តីពីនីតិវិធី និងកិច្ចបញ្ជាក់នៃការអនុវត្តចំណូលពាក់ម្លៃសេវារបស់អង្គភាព ច្រកចេញចូលតែមួយរាជធានី ខេត្ត និងចំណូលពាក់ម្លៃសេវា និងចំណូលពីការពិន័យជាប្រាក់ ដែលប្រមូលនៅមន្ទីរ អង្គភាពជំនាញរាជធានី ខេត្ត។

២. ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារចំពោះចំណូលពីសេវាសាធារណៈ ចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម និងក្នុងក្របខ័ណ្ឌចំណូលពីការចែករំលែកពីសេវាសាធារណៈ និងចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាម ខ្លឹមសារនៃអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីគោលការណ៍ និងនីតិវិធីបន្ថែម សម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូល មិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងសាធារណៈលេខ០១៣ សហវ.ស.អតហ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ស្តីពីការអនុវត្តគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាល ថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

៣. ចំពោះចំណូលមិនមែនសារពើពន្ធ ដែលត្រូវប្រមូលពាក់ម្លៃសេវារដ្ឋបាល ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមដីកាកំណត់តម្លៃសេវារដ្ឋបាលជាក់ស្តែង សម្រាប់ប្រតិបត្តិការនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិសាមី ដោយផ្អែកតាមស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាម ខ្លឹមសារនៃប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រកាសអន្តរក្រសួងលេខ ១៤៣៤៣ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការផ្តល់ថវិការង្វាន់លើការគ្រប់គ្រងនិងការប្រមូលចំណូលពាក់ម្លៃសេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១០០ សសរ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។

៤. ចំពោះចំណូលមិនមែនសារពើពន្ធផ្សេងៗទៀតដូចជា៖

- ចំណូលពីការបែងចែកចំណូលស្វយសារលើតម្លៃផលិតផលរ៉ែសំណង់ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ជាតុណ្ហប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសអន្តរក្រសួង លេខ ៧៦០ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីអត្រាស្វយសារលើតម្លៃផលិតផលរ៉ែ និងនីតិវិធី នៃការបង់ថ្លៃស្វយសារ។ ចំពោះប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីរាជការនៅរដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តតាម ខ្លឹមសារនៃប្រកាសអន្តរក្រសួងលេខ ៧៦១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការប្រើប្រាស់ថវិកា សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្ត និងពង្រឹងយន្តការនៃការរៀបចំ និងប្រមូលចំណូលស្វយសារផលិតផលរ៉ែ។

Handwritten signature

- ចំណូលសម្បទាននេសាទ របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានផ្ទេរ និងកាត់ត្រាជាចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ១០០% សម្រាប់ជាគុណប្រយោជន៍ដល់ ថវិការដ្ឋបាលរាជធានី ខេត្ត។

- ចំណូលពីកម្រៃសេវាថែទាំអ្នកជំងឺនៅតាមមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ស្រុក និងមណ្ឌលសុខភាព ដែលប្រមូលបាន ត្រូវបង់ចំណែក ១% សម្រាប់ជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលរាជធានី ខេត្ត និងចំណូលផ្សេងៗទៀត ក្រៅពីចំណូលកម្រៃសេវាថែទាំអ្នកជំងឺដែលមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ស្រុក និងមណ្ឌលសុខភាពប្រមូលបាន ត្រូវបង់ចំណែក ៧៥% សម្រាប់ជាគុណប្រយោជន៍ដល់ថវិការដ្ឋបាល រាជធានី ខេត្ត ដោយត្រូវអនុវត្តតាមខ្លឹមសារនៃសាវ័ណ្ឌនាំលេខ ០១៣ សហវ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្តីពីកិច្ចបញ្ជាក់គណនេយ្យលើការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលរាជធានី ខេត្ត សម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល។

- ចំណូលបានពីកម្រៃសេវាកម្មត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តយាតដ្ឋាន ត្រូវអនុវត្តតាមខ្លឹមសារជំពូកទី៥ មាត្រា១៦ នៃអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៧ ស្តីពីការគ្រប់គ្រងសត្តយាតដ្ឋាន និងការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ និងចំណូលពីកម្រៃសេវាកម្មត្រួតពិនិត្យអនាម័យ និងផលិតផលមានដើមកំណើតពីសត្វរាល់ការនាំចូល នាំចេញ ឆ្លងកាត់ និងដឹកជញ្ជូនទំនិញដែលជាកម្មវត្ថុនៃការត្រួតពិនិត្យអនាម័យសត្វ ត្រូវអនុវត្តតាមខ្លឹមសារ នៃអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ ស្តីពីការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ។

ចំពោះមុខសញ្ញាចំណូលដែលបានកំណត់រួចហើយ ស្ថិតក្នុងលក្ខខណ្ឌដែលត្រូវប្រមូលតាមវិធីដេញថ្លៃ ជាសាធារណៈនោះ ត្រូវធ្វើឱ្យមានតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ជំរុញការបង់ចំណូលឱ្យបានត្រឹមត្រូវតាមការកំណត់ដូចមានចែងក្នុងកិច្ចសន្យា។

៥. ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ(NRMIS)

រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវកាត់ត្រាចំណូលមិនមែនសារពើពន្ធដែល ប្រមូលបានក្នុងដែនសមត្ថកិច្ចរដ្ឋបាលសាមី រួមមាន ចំណូលពីសេវាសាធារណៈ ចំណូលពីទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធផ្សេងៗទៀត ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែន សារពើពន្ធ (NRMIS) ។

១.៣. ចំណូលឧបត្ថម្ភធនពីថវិកាជាតិ

ការបំពេញតុល្យភាពឧបត្ថម្ភធនពីថវិកាជាតិជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទោះបីរដ្ឋបាល នីមួយៗ បានកាត់ត្រាលេខចំណូលឧបត្ថម្ភធនពីថវិកាជាតិនៅក្នុងគម្រោងថវិការបស់រដ្ឋបាលសាមីក៏ដោយ ក៏មិនមានន័យថា រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងទទួលបានឧបត្ថម្ភធនពីថវិកាជាតិតាមចំនួន នោះទេ។ ចំណូលឧបត្ថម្ភធនពីថវិកាជាតិសម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវផ្តល់ជូនដោយ ផ្អែកទៅតាមស្ថានភាពជាក់ស្តែងនៃតុល្យភាពថវិកាជាតិ និងទៅតាមការអនុវត្តចំណូល ចំណាយថវិកាជាក់ស្តែង របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ។

Handwritten signature

១.៣.១. ការឧបត្ថម្ភធនដល់រដ្ឋបាលរាជធានី ខេត្ត

១. ការឧបត្ថម្ភតុល្យភាពប្រចាំត្រីមាសដល់រដ្ឋបាលរាជធានី ខេត្ត៖ នៅដើមត្រីមាសទី១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បោះផ្សាយអាណត្តិបើកប្រាក់ឧបត្ថម្ភធនជូនរដ្ឋបាលរាជធានី ខេត្ត ដោយមិនចាំបាច់មានការស្នើសុំទេ។ សម្រាប់អាណត្តិចំណាយបើកផ្តល់ប្រាក់បៀវត្ស ក្នុងករណីគណនីប្រាក់បញ្ញើរបស់រដ្ឋបាលរាជធានី ខេត្ត ពុំមានសមតុល្យគ្រប់គ្រាន់ រតនាគាររាជធានី ខេត្ត ត្រូវផ្តល់បុរេប្រទានសមតុល្យគណនីប្រាក់បញ្ញើរាជធានី ខេត្ត ដើម្បីទូទាត់អាណត្តិ។ នៅពេលមានសមតុល្យក្នុងគណនីប្រាក់បញ្ញើ រតនាគាររាជធានី ខេត្ត ត្រូវកាត់កងជម្រះបញ្ជីជាមួយបុរេប្រទានសមតុល្យ។ ដោយឡែកសម្រាប់ត្រីមាសទី២ ទី៣ និងទី៤ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំសំណើស្នើសុំថវិកាឧបត្ថម្ភតុល្យភាពពីថវិកាជាតិមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមខែនៃចុងត្រីមាសមុន ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

- របាយការណ៍អនុវត្តចំណូលជាក់ស្តែងដូចមានគំរូតារាងឧបសម្ព័ន្ធ “ក១”
- របាយការណ៍អនុវត្តចំណូលពីកម្រៃសេវា និងចំណូលពីការពិន័យជាប្រាក់ ដែលប្រមូលនៅមន្ទីរអង្គភាពជំនាញរាជធានី ខេត្តដូចមានគំរូតារាងឧបសម្ព័ន្ធ “ក១.១”
- របាយការណ៍ប៉ាន់ស្មានចំណូលសម្រាប់ត្រីមាសបន្ទាប់ ដែលមានការបែងចែកតាមខែនីមួយៗ ដោយផ្អែកលើរបាយការណ៍ប៉ាន់ស្មានចំណូលរបស់សាខាពន្ធដារខេត្ត និងឯកសារគាំទ្រនានា ដូចមានគំរូតារាងឧបសម្ព័ន្ធ “ខ១”
- របាយការណ៍អនុវត្តចំណាយជាក់ស្តែងដូចមានគំរូតារាងឧបសម្ព័ន្ធ “ក២”
- លិខិតសន្យាចំណាយ សលាកបត្រកត់ត្រាចំណាយ និងត្រួតពិនិត្យហិរញ្ញវត្ថុ អាណត្តិបើកប្រាក់ (ថតចម្លង) ដែលអាណាប័កបានចុះហត្ថលេខារួច
- របាយការណ៍ប៉ាន់ស្មានចំណាយសម្រាប់ត្រីមាសបន្ទាប់ ដោយភ្ជាប់មកជាមួយនូវឯកសារសម្រាប់គាំទ្រ (ឯកសារលទ្ធកម្មសាធារណៈដែលពាក់ព័ន្ធដល់ការទូទាត់) ដូចមានគំរូតារាងឧបសម្ព័ន្ធ “ខ២”។

២. ការឧបត្ថម្ភធនកញ្ចប់ថវិកាពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលរបស់ក្រសួងសុខាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត៖ នៅដើមឆ្នាំថវិកា ផ្អែកតាមប្រកាសស្តីពីការបែងចែកឥណទានថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល និងសៀវភៅគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាល និងទីភ្នាក់ងារប្រតិបត្តិការពិសេសរាជធានី ខេត្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បោះផ្សាយអាណត្តិបើកប្រាក់តែមួយលើកឧបត្ថម្ភធនជូនរដ្ឋបាលរាជធានី ខេត្ត ១០០% នៃឥណទានថវិកាដើមឆ្នាំ របស់មន្ទីរសុខាភិបាល និងទីភ្នាក់ងារប្រតិបត្តិការពិសេសរាជធានី ខេត្ត។ រដ្ឋបាលរាជធានី ខេត្ត នៅពេលទទួលបានអាណត្តិបើកប្រាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការឧបត្ថម្ភធនថវិកាជូនមន្ទីរសុខាភិបាល និងទីភ្នាក់ងារប្រតិបត្តិការពិសេសរាជធានី ខេត្ត ត្រូវកត់ត្រាចំណូលក្នុងអនុគណនី ៧៥០១៦ (ឧបត្ថម្ភធនពីក្រសួង ស្ថាប័ន សម្រាប់ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ)។

៣. ការឧបត្ថម្ភធនកញ្ចប់ថវិកាការិយាល័យជំនាញទាំង ១សិរីសោយជូនរដ្ឋបាលខណ្ឌ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បោះផ្សាយអាណត្តិបើកប្រាក់ឧបត្ថម្ភធនថវិកាជូនរដ្ឋបាលខណ្ឌ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ជា ០៤ (បួន) លើក ប្រចាំត្រីមាសនីមួយៗ ដោយមិនចាំបាច់មានការស្នើសុំនោះទេ។

រដ្ឋបាលរាជធានីភ្នំពេញ នៅពេលទទួលបានអាណត្តិបើកប្រាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការឧបត្ថម្ភធនថវិកាប្រចាំត្រីមាសនីមួយៗ ជូនរដ្ឋបាលខណ្ឌ ត្រូវរៀបចំបោះផ្សាយអាណត្តិបើកប្រាក់ឧបត្ថម្ភធនជូន

រដ្ឋបាលខណ្ឌ ដោយប្រើប្រាស់អនុគណនី ៦៥០១២ (ឧបត្ថម្ភធនដល់ក្រុង ស្រុក ខណ្ឌ)។

៤. ការឧបត្ថម្ភធនក្នុងថវិកាសម្រាប់អនុវត្តការប្រគល់មុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និងកញ្ចប់ថវិកាការិយាល័យអប់រំ យុវជន និងកីឡារដ្ឋបាលខណ្ឌ៖ នៅដើមឆ្នាំថវិកា ផ្អែកតាមប្រកាសស្តីពីការបែងចែកឥណទានថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ ដូចរាយការណ៍ម្ចាស់សៀវភៅគម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បោះផ្សាយអាណត្តិបើកប្រាក់ឧបត្ថម្ភធនតែមួយលើក ជូនរដ្ឋបាលរាជធានីភ្នំពេញ ១០០% នៃឥណទានថវិកាដើមឆ្នាំ។

រដ្ឋបាលរាជធានីភ្នំពេញ នៅពេលទទួលបានអាណត្តិបើកប្រាក់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការ ឧបត្ថម្ភធនថវិកាជូនរដ្ឋបាលខណ្ឌ ត្រូវកាត់ត្រាចំណូលក្នុងអនុគណនី ៧៥០១៦ (ឧបត្ថម្ភធនពីក្រសួង ស្ថាប័ន សម្រាប់ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ) និងត្រូវរៀបចំបោះផ្សាយអាណត្តិបើកប្រាក់ឧបត្ថម្ភធនជូន រដ្ឋបាលខណ្ឌ ដោយប្រើប្រាស់អនុគណនី ៦៥០១៦ (ឧបត្ថម្ភធនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ធនធាន ហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ)។

រដ្ឋបាលខណ្ឌ នៅពេលទទួលបានអាណត្តិបើកប្រាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការឧបត្ថម្ភធនថវិកា សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ ត្រូវកាត់ត្រាចំណូល ក្នុងអនុគណនី ៧៥០១៦ (ឧបត្ថម្ភធនពីក្រសួង ស្ថាប័ន សម្រាប់ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ)។

១.៣.២. ការឧបត្ថម្ភធនដល់រដ្ឋបាលក្រុង ស្រុក

១.ការឧបត្ថម្ភតុល្យភាពប្រចាំត្រីមាសដល់រដ្ឋបាលក្រុង ស្រុក៖ នៅដើមត្រីមាសទី១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បោះផ្សាយអាណត្តិបើកប្រាក់ឧបត្ថម្ភធនជូនរដ្ឋបាលក្រុង ស្រុកដោយមិនចាំបាច់មានការស្នើសុំ នោះទេ។ សម្រាប់អាណត្តិចំណាយបើកផ្តល់ប្រាក់បៀវត្ស ក្នុងករណីឥណទានប្រាក់បញ្ញើរបស់រដ្ឋបាលក្រុង ស្រុក ពុំមានសមតុល្យគ្រប់គ្រាន់ រតនាគាររាជធានី ខេត្តត្រូវផ្តល់បុរេប្រទានសមតុល្យឥណទានប្រាក់បញ្ញើក្រុង ស្រុក ដើម្បីទូទាត់អាណត្តិ។ ដោយឡែកសម្រាប់ត្រីមាសទី២ ទី៣ និងទី៤ នៅដើមខែនៃចុងត្រីមាសមុន រដ្ឋបាល ក្រុង ស្រុកត្រូវរៀបចំសំណើស្នើសុំថវិកាឧបត្ថម្ភតុល្យភាពពីថវិកាជាតិមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ រដ្ឋបាលខេត្តសាមី ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

- របាយការណ៍អនុវត្តចំណូលជាក់ស្តែងរបស់រដ្ឋបាលក្រុង ស្រុកដូចមានគំរូតារាងឧបសម្ព័ន្ធ “ក១”
- របាយការណ៍ប៉ាន់ស្មានចំណូលសម្រាប់ត្រីមាសបន្ទាប់ដោយមានបែងចែកតាមខែនីមួយៗដូចមានគំរូ តារាងឧបសម្ព័ន្ធ “ខ១”
- របាយការណ៍អនុវត្តចំណាយជាក់ស្តែងដូចមានគំរូតារាងឧបសម្ព័ន្ធ “ក២”
- លិខិតសន្យាចំណាយ សលាកបត្រកាត់ត្រាចំណាយ និងត្រួតពិនិត្យហិរញ្ញវត្ថុ អាណត្តិបើកប្រាក់ (ថតចម្លង) ដែលអាណាប័កបានចុះហត្ថលេខារួច
- របាយការណ៍ប៉ាន់ស្មានចំណាយសម្រាប់ត្រីមាសបន្ទាប់ ដោយភ្ជាប់មកនូវឯកសារសម្រាប់គាំទ្រ (ឯកសារ លទ្ធកម្មសាធារណៈដែលពាក់ព័ន្ធដល់ការទូទាត់) ដូចមានគំរូតារាងឧបសម្ព័ន្ធ “ខ២” ជូនភ្ជាប់មកជាមួយ។

២.ការឧបត្ថម្ភកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានជូនរដ្ឋបាលក្រុង៖ នៅដើមឆ្នាំថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំប្រកាសស្តីពីការបន្ថែមឥណទានជូនរដ្ឋបាលក្រុងគោលដៅទាំង៣២ ដែលធានាដោយប្រភព ឧបត្ថម្ភធនពីរាជធានី ខេត្ត។ នៅដើមត្រីមាសទី១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់គោលការណ៍ជូន

រដ្ឋបាលខេត្តដើម្បីឧបត្ថម្ភតុល្យភាពថវិកាសេវាអនាម័យបរិស្ថានជូនរដ្ឋបាលក្រុងគោលដៅទាំង៣២ ដោយមិនចាំបាច់មានការស្នើសុំនោះទេ។ ដោយឡែកសម្រាប់ត្រីមាសទី២ ទី៣ និងទី៤ នៅដើមខែនៃចុងត្រីមាសមុនរដ្ឋបាលក្រុងត្រូវរៀបចំសំណើស្នើសុំឧបត្ថម្ភតុល្យភាពថវិកាសេវាអនាម័យបរិស្ថានមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈមន្ទីរបរិស្ថានខេត្ត ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

- របាយការណ៍អនុវត្តចំណូល ចំណាយប្រចាំខែអំពីសេវាអនាម័យបរិស្ថាន សម្រាប់អនុវត្តមុខងារគ្រប់គ្រងសំណល់រឹង រាវ និងលទ្ធផលការងារដែលសម្រេចបាន
- របាយការណ៍ប៉ាន់ស្មានចំណូល ចំណាយប្រចាំត្រីមាសបន្ទាប់ ដោយមានការបែងចែកតាម ខែនីមួយៗ សម្រាប់ការអនុវត្តសេវាអនាម័យបរិស្ថានរួមទាំងឯកសារគាំទ្រ ដូចជាសេចក្តីចម្លងកិច្ចសន្យារវាងរដ្ឋបាលក្រុងនិងដៃគូផ្តល់សេវាអនាម័យបរិស្ថាន និងផែនការសកម្មភាពការងារសេវាអនាម័យបរិស្ថានគ្រប់គ្រងសំណល់រឹង រាវ។

ផ្អែកលើគោលការណ៍ឧបត្ថម្ភតុល្យភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្ត ត្រូវបោះផ្សាយអាណត្តិបើកប្រាក់ផ្ទេរឧបត្ថម្ភធនឥណទានថវិកាពីអនុគណនី ៦៥០១២ (ឧបត្ថម្ភធនដល់ក្រុង ស្រុក ខណ្ឌ) ជូនរដ្ឋបាលក្រុងគោលដៅនៃខេត្តនីមួយៗ។

៣.ការឧបត្ថម្ភធនក្នុងថវិកាសម្រាប់អនុវត្តការប្រគល់មុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និងកញ្ចប់ថវិកាវិទ្យាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក៖ នៅដើមឆ្នាំថវិកាផ្អែកតាមប្រកាសស្តីពីការបែងចែកឥណទានថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ ដូចរាយលម្អិតក្នុងសៀវភៅគម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បោះផ្សាយអាណត្តិបើកប្រាក់ឧបត្ថម្ភធនតែមួយលើក ជូនរដ្ឋបាលក្រុង ស្រុក ១០០% នៃឥណទានថវិកា។ រដ្ឋបាលក្រុង ស្រុកនៅពេលទទួលបានអាណត្តិបើកប្រាក់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការឧបត្ថម្ភធនថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ ត្រូវកាត់ត្រាចំណូលក្នុងអនុគណនី ៧៥០១៦ (ឧបត្ថម្ភធនពីក្រសួង ស្ថាប័ន សម្រាប់ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ)។

៤ ចំណូលឧបត្ថម្ភធនពីរដ្ឋបាលខេត្តនូវចំណូលពីការចែករំលែក ៥% នៃចំណូលសារពើពន្ធរបស់រដ្ឋបាលខេត្ត ជូនរដ្ឋបាលក្រុង ស្រុកសម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការឧបត្ថម្ភធនជូនរដ្ឋបាលក្រុង ស្រុកទៅតាមលទ្ធផលនៃការប្រមូលចំណូលសារពើពន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

១.៣.៣. ការឧបត្ថម្ភធនដល់រដ្ឋបាលឃុំ សង្កាត់

១.ការឧបត្ថម្ភធនដល់រដ្ឋបាលឃុំ សង្កាត់ពីមូលនិធិឃុំ សង្កាត់៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបោះផ្សាយអាណត្តិបើកប្រាក់ឧបត្ថម្ភថវិកាជូនរដ្ឋបាលឃុំ សង្កាត់ជា ០៤ (បួន) លើក ស្របតាមអនុក្រឹត្យលេខ១៥៣ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់។

២.ការឧបត្ថម្ភធន ពីការផ្ទេរធនធានបន្ថែម ១% នៃចំណូលចរន្តថវិការដ្ឋ ជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បោះផ្សាយអាណត្តិបើកប្រាក់ឧបត្ថម្ភធនថវិកាជូនរដ្ឋបាលឃុំ សង្កាត់ នឹងផ្ទេរត្រង់ចូលគណនីប្រាក់បញ្ញើរបស់ឃុំ សង្កាត់ ជា ០៤(បួន)លើក ស្របតាម

Handwritten signature and initials

មាត្រា ៧ នៃអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផ្ទេរធនធានបន្ថែម ពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។

៣. ការឧបត្ថម្ភពីរដ្ឋបាលរាជធានី ខេត្ត នូវចំណូលពីការចែករំលែក ៦% នៃចំណូលសារពើពន្ធរបស់រដ្ឋបាល រាជធានី ខេត្ត ជូនរដ្ឋបាលឃុំ សង្កាត់ (មិនរួមបញ្ចូលសង្កាត់ចំណុះរាជធានី) សម្រាប់ចំណាយអភិវឌ្ឍន៍ មូលដ្ឋាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការឧបត្ថម្ភធនជូនរដ្ឋបាលឃុំ សង្កាត់ទៅតាមលទ្ធផលនៃការប្រមូល ចំណូលសារពើពន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

រតនាគាររាជធានី ខេត្ត ដែលជាគណនេយ្យករសាធារណៈ និងជាគណនេយ្យករមុខការ នៃថវិការបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជូនដំណឹងអំពីស្ថានភាពគណនីប្រាក់បញ្ញើនៅរៀងរាល់ដើមសប្តាហ៍នីមួយៗ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

១.៣.៤. ការឧបត្ថម្ភធនពីថវិការាជធានីជូនរដ្ឋបាលខណ្ឌ

រដ្ឋបាលរាជធានី ត្រូវបោះផ្សាយអាណត្តិបើកប្រាក់ឧបត្ថម្ភធន ជូនរដ្ឋបាលខណ្ឌប្រចាំត្រីមាសនីមួយៗ ដោយប្រើប្រាស់អនុគណនី ៦៥០១២ (ឧបត្ថម្ភធនដល់ក្រុង ស្រុក ខណ្ឌ)។ នៅដើមត្រីមាសទី១ រដ្ឋបាលរាជធានី ត្រូវបោះផ្សាយអាណត្តិបើកប្រាក់ឧបត្ថម្ភធនជូនរដ្ឋបាលខណ្ឌ ដោយមិនចាំបាច់មានការស្នើសុំទេ។ ដោយឡែក សម្រាប់ត្រីមាសទី២ ទី៣ និងទី៤ នៅដើមខែនៃចុងត្រីមាសមុន រដ្ឋបាលខណ្ឌ ត្រូវរៀបចំសំណើស្នើសុំថវិកា ឧបត្ថម្ភតុល្យភាពមករដ្ឋបាលរាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

- របាយការណ៍អនុវត្តចំណូលជាក់ស្តែងរបស់រដ្ឋបាលខណ្ឌដូចមានគំរូតារាងឧបសម្ព័ន្ធ “ក១”
- របាយការណ៍ប៉ាន់ស្មានចំណូលសម្រាប់ត្រីមាសបន្ទាប់ដោយមានបែងចែកតាមខែនីមួយៗ ដោយភ្ជាប់ នូវឯកសារសម្រាប់គាំទ្រនានាដូចមានគំរូតារាងឧបសម្ព័ន្ធ “ខ១”
- របាយការណ៍អនុវត្តចំណាយជាក់ស្តែងដូចមានគំរូតារាងឧបសម្ព័ន្ធ “ក២”
- លិខិតសន្យាចំណាយ សលាកបត្រកត់ត្រាចំណាយ និងត្រួតពិនិត្យហិរញ្ញវត្ថុ អាណត្តិបើកប្រាក់ (ថតចម្លង) ដែលអាណាប័កបានចុះហត្ថលេខារួច
- របាយការណ៍ប៉ាន់ស្មានចំណាយសម្រាប់ត្រីមាសបន្ទាប់ ដោយភ្ជាប់មកនូវឯកសារសម្រាប់គាំទ្រ (ឯកសារ លទ្ធកម្មសាធារណៈដែលពាក់ព័ន្ធដល់ការទូទាត់) ដូចមានគំរូតារាងឧបសម្ព័ន្ធ “ខ២” ជូនភ្ជាប់មកជាមួយ។

គ. អំពីចំណាយ

គ.១. ចំណាយចរន្ត

រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ទៅតាមគោលការណ៍ និងនីតិវិធីហិរញ្ញវត្ថុដូចគ្នានៃចំណាយថវិកាជាតិដែរពោលគឺ៖

គ.១.១. ចំណាយបន្ទុកបុគ្គលិក៖ ត្រូវជំរុញអនុវត្តការបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារ និងត្រូវអនុវត្ត តាមរយៈភ្នាក់ងារបើកផ្តល់ ដោយផ្អែកលើតារាងទូទាត់បៀវត្សរបស់ក្រសួងមុខងារសាធារណៈ ដែលមាន ទិដ្ឋភាពបញ្ជាក់ពីចំនួនក្របខណ្ឌ និងកាំប្រាក់។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបើកបៀវត្សជូន មន្ត្រីរាជការ មន្ត្រីសាធារណៈ សមាជិកក្រុមប្រឹក្សា និងមន្ត្រីភូមិ រៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ តាមខ្លឹមសារនៃសារាចរលេខ០៧ សរ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកំណត់នីតិវិធីសម្រាប់ការបើក ផ្តល់បៀវត្សរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីសាធារណៈផ្សេងទៀត។

ប្រាក់បៀវត្សមូលដ្ឋាន និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល ប្រាក់កម្រៃប្រចាំខែ ជូនមន្ត្រីជាប់កិច្ចសន្យា និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត ដូចខាងក្រោម៖

- បៀវត្សមូលដ្ឋានមន្ត្រីរាជការស៊ីវិល ត្រូវអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យ ស្តីពីការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។

- ប្រាក់ឧបត្ថម្ភចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

- ប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល ត្រូវអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើង ប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល។

- ប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា ត្រូវអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យ ស្តីពីការដំឡើងប្រាក់ កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា។

- ប្រាក់វិភាជន៍គ្រួសាររបស់មន្ត្រីរាជការស៊ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ ត្រូវអនុវត្តតាមខ្លឹមសារ នៃអនុក្រឹត្យលេខ ២៧៨ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការដំឡើងប្រាក់វិភាជន៍គ្រួសាររបស់ មន្ត្រីរាជការស៊ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិន នៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាល ជាតិកម្ពុជា មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។

- ប្រាក់ឧបត្ថម្ភមាតុភាព និងប្រាក់ឧបត្ថម្ភបុណ្យសព ត្រូវអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យលេខ ១៩៤ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការកែប្រែ និងដំឡើងប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីដែលសម្រាលកូន និងប្រាក់ឧបត្ថម្ភបុណ្យសពជូនគ្រួសារសព មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាដែលទទួលមរណភាព។

- ប្រាក់ឧបត្ថម្ភជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ទទួលបានប្រចាំខែក្នុងមួយនាក់ចំនួន ១លានរៀល (មួយលានរៀល) ស្របតាមខ្លឹមសារប្រការ ១៥ នៃប្រកាសអន្តរក្រសួងលេខ ០០២ សហវ.ប្រក ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់។

- ប្រាក់ឧបត្ថម្ភជូនក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តស្របតាមប្រកាសលេខ ២១៧៥ ប្រក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្តីពីក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្ត និងលិខិតលេខ ១០២៨ សជណ.មយ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានខ្លឹមសារ (១)រៀបចំក្រុមមេធាវី ប្រចាំរដ្ឋបាលរាជធានី ខេត្តចំនួនចាប់ពី ២នាក់ ដល់ ៤នាក់ និង(២)ប្រើប្រាស់ថវិការាជធានី ខេត្តដើម្បីជួយ ឧបត្ថម្ភជូនក្រុមមេធាវី ក្នុងចំនួនចន្លោះពី ១លានរៀល(មួយលានរៀល) ទៅ ១,២លានរៀល(មួយលានពីរ សែនរៀល) ក្នុងម្នាក់ ក្នុងមួយខែ។ រដ្ឋបាលរាជធានី ខេត្ត ត្រូវបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនក្រុមមេធាវី រាជធានី ខេត្ត តាមប្រព័ន្ធពន្ធនាគារ និងប្រើប្រាស់អនុគណនី៦១០៩១(ភ្នាក់ងារជាតិជាប់កិច្ចសន្យា)។

- ការបើកផ្តល់ប្រាក់អត្ថប្រយោជន៍របស់មន្ត្រីសាធារណៈ មានជាអាទិ៍ បុព្វលាភ លាភការ ប្រាក់បំណាច់ ប្រាក់បេសកកម្ម ប្រាក់សង្គមកិច្ច ប្រាក់ឧបត្ថម្ភ ប្រាក់បន្ថែមម៉ោង ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែម ប្រាក់ឧបត្ថម្ភផ្សេងៗទៀត ដោយបង្វែរត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណៈនៅពន្ធនាគារ ត្រូវអនុវត្ត តាមខ្លឹមសារនៃអនុក្រឹត្យលេខ ៧២ អនក្រ.បក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ស្តីពីការទូទាត់ត្រង់ចូល គណនីបៀវត្សរបស់មន្ត្រីសាធារណៈតាមប្រព័ន្ធពន្ធនាគារ និងសាវចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ០៩ សរ

ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ស្តីពីនីតិវិធីនៃការបើកផ្តល់ប្រាក់អត្ថប្រយោជន៍របស់មន្ត្រីសាធារណៈ ដោយបង្វែរត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណៈ។

ក.១.២. នីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន៖ គឺជាចំណាយតូចតាច ចំណាយចាំបាច់ និងចំណាយ ជាប្រចាំ ត្រូវអនុវត្តចំណាយតាមរដ្ឋទេយ្យបុរេប្រទាន ដែលកំណត់ដោយដីការបស់គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់។ ការចំណាយតាមរដ្ឋទេយ្យបុរេប្រទាន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ សង្កាត់ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសលេខ ៥៤៨ សហវ.ប្រក ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ក.១.៣. ចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុន៖ គឺជាចំណាយអនុលោមតាមយន្តការជុំបង្វិល និងការបំពេញបេឡាឡើងវិញ តាមសំណើស្នើសុំបើកប្រាក់របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ សង្កាត់។ ចំណាយរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសលេខ ៥៥៨ សហវ.ប្រក ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ស្តីពីវិធាន និងនីតិវិធីចំណាយសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងចំណាយប្រាក់បេសកកម្មនៅក្នុងប្រទេស ត្រូវអនុវត្តតាមខ្លឹមសារ នៃប្រកាសលេខ ៥៥៩ សហវ.ប្រក ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ស្តីពីវិធាន និងនីតិវិធីចំណាយប្រាក់ បេសកកម្មនៅក្នុង និងក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ក.១.៤ ចំណាយចរន្តផ្សេងៗទៀត៖ ត្រូវអនុវត្តតាមនីតិវិធីទូទាត់ត្រង់ជូនអ្នកផ្គត់ផ្គង់ក្រោយពេលដែល ទំនិញ ឬសេវាធានា ត្រូវបានប្រគល់ទទួលរួចរាល់ហើយ។

ក.១.៥. ចំណាយរៀបចំពិធីបុណ្យ៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវធានាឱ្យមានឥណទានថវិកាសមរម្យ ក្នុងអនុគណនី៦១១០៤(ចំណាយរៀបចំពិធីបុណ្យ) សម្រាប់ចំណាយរៀបចំកម្មវិធីបុណ្យជាតិ បុណ្យប្រពៃណី តាមទំនៀមទម្លាប់ជាតិ ឬបុណ្យផ្សេងៗដែលរាជរដ្ឋាភិបាលបានកំណត់ជាក់ស្តែងតាមឆ្នាំនីមួយៗ រដ្ឋបាល រាជធានី ខេត្ត ត្រូវប្រកាន់ខ្ជាប់គោលការណ៍សន្សំសំចៃខ្ពស់លើរាល់ការចំណាយរៀបចំកម្មវិធីបុណ្យនានា។ ក្នុងករណី មិនមានគ្រោងឥណទានថវិកាបានសមរម្យនោះទេ រដ្ឋបាលរាជធានី ខេត្តអាចពិនិត្យលទ្ធភាព បង្វែរឥណទានថវិកាពីអនុគណនីដែលមានឥណទានថវិកានៅទំនេរ មកបំពេញបន្ថែមឥណទានថវិកាក្នុង អនុគណនីនេះ។

ក.១.៦. ការអនុវត្តថវិកាប្រចាំឆ្នាំរបស់មណ្ឌលថែទាំកុមារ៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្ត មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមារ ដែលត្រូវបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ដែលទ្រទ្រង់ដោយ ប្រភពថវិការដ្ឋបាលរាជធានី ខេត្តសាមី ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

ក.១.៧. ការអនុវត្តថវិកាសម្រាប់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល៖ រដ្ឋបាលរាជធានី ខេត្ត ជាអាណាប័កដើមខ្សែ មានភារកិច្ច និងទទួលខុសត្រូវលើការអនុវត្តថវិកាប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវា សុខាភិបាល ដោយមានមន្ទីរសុខាភិបាល និងទីភ្នាក់ងារប្រតិបត្តិការពិសេស ដែលជាអង្គភាពថវិកា និងអង្គភាព ដទៃទៀតក្រោមឱវាទមន្ទីរសុខាភិបាល ជាសេនាធិការឱ្យរដ្ឋបាលរាជធានី ខេត្ត ស្របតាមខ្លឹមសារនៃប្រកាស អន្តរក្រសួងលេខ ១៨២ សហវ.ប្រក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌ បច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុ សម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលរាជធានី ខេត្ត



សម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល និងសាងសង់ណែនាំលេខ ០១៣ សហវ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្តីពីកិច្ចបញ្ជាក់គណនេយ្យលើការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌនៅឱ្យរដ្ឋបាល រាជធានី ខេត្តសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើរបាយការណ៍ប៉ាន់ស្មានការអនុវត្តកម្មវិធីចំណូល ចំណាយប្រចាំត្រីមាសកំពុងអនុវត្ត ជាមួយនឹងការស្នើឡើងនូវការកែសម្រួលគម្រោងកម្មវិធីចំណូល ចំណាយ ប្រចាំត្រីមាសបន្ទាប់ ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១៥ នៃខែ នាចុងត្រីមាសនីមួយៗ ដើម្បី ទុកពេលវេលាឱ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬក៏សរុបរួចធ្វើមកអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋាន រតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី២០ នៃខែ នាចុងត្រីមាសនីមួយៗ តាមតារាងឧបសម្ព័ន្ធ “ឆ១” ដល់ “ឆ៤”។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវចេញអាណត្តិបើកប្រាក់នៅក្នុងរង្វង់នៃកម្មវិធីចំណាយ ប្រចាំត្រីមាសរបស់ខ្លួន។

គ.១.៨. ការអនុវត្តថវិកាប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ដោយរដ្ឋបាលរាជធានី ខេត្ត÷

រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តថវិកាចំណាយគាំទ្រសកម្មភាពការងាររបស់គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍រាជធានី ខេត្ត ដែលបានគ្រោងក្នុងសៀវភៅថវិកាឆ្នាំ២០២៥ តាមមុខសញ្ញាចំណាយ មានជាអាទិ៍ ចំណាយរៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ និងសិក្ខាសាលា និងចំណាយប្រាក់បេសកកម្ម តាមគោលការណ៍ ដូចខាងក្រោម÷

- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត ដែលមានអភិបាល ឬអភិបាលរងរាជធានី ខេត្ត ជាប្រធាន ដោយមាននាយកទីចាត់ការហិរញ្ញវត្ថុរាជធានី ខេត្តជាសេនាធិការ ត្រូវលើកសំណើអនុវត្តចំណាយថវិកា តាមផែនការសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដោយអនុលោមតាមចំណាត់ថ្នាក់សេដ្ឋកិច្ច និងចំណាត់ថ្នាក់ កម្មវិធីនៃមាតិកាថវិកា។

- ទីចាត់ការហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវសហការជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រមូលលិខិតឯកសារយុត្តិការ និងសក្ខីបត្រចំណាយលើសកម្មភាពខាងលើ ជាមូលដ្ឋានសម្រាប់រដ្ឋបាលរាជធានី ខេត្ត ដែលជាអាណាប័ក បោះផ្សាយអាណត្តិទូទាត់ថវិកានេះ ស្របតាម នីតិវិធីហិរញ្ញវត្ថុជាធរមាន។

គ.១.៩. ការអនុវត្តកញ្ចប់ថវិកាសម្រាប់មុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និងកញ្ចប់ថវិកាការិយាល័យអប់រំ យុវជន និងកីឡា÷ រដ្ឋបាលក្រុង ស្រុក ជាអាណាប័ក ដើមខ្សែ និងរដ្ឋបាលខណ្ឌជាអាណាប័កផ្ទេរសិទ្ធិ មានភារកិច្ច និងទទួលខុសត្រូវ លើការអនុវត្តនីតិវិធីការផ្ទេរ ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌសម្រាប់មុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំ ក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡារដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការិយាល័យអប់រំ យុវជន និងកីឡា ជាសេនាធិការ ត្រូវអនុវត្តស្របតាមខ្លឹមសារនៃប្រកាសអន្តរ ក្រសួងលេខ ៣៤៥ សហវ.ប្រក.អច ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌ បច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុ សម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ នៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡារដ្ឋបាលក្រុង ស្រុក ខណ្ឌ។

Handwritten signature

ក.១.១០. រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវបង់ប្រាក់សមាជិកភាពក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជូនសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត ផ្នែកលើឥណទានថវិកា ដែលបានគ្រោងក្នុងសៀវភៅគម្រោងថវិកាប្រចាំឆ្នាំ ដោយត្រូវបោះផ្សាយអាណត្តិបើកប្រាក់តែមួយលើកគត់ យ៉ាងយូរបំផុតត្រឹមដើមត្រីមាសទី២ នៃឆ្នាំអនុវត្តថវិកា ស្របតាមលិខិតលេខ ២៤២៤សជណ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

ក.១.១១. រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តចំណាយថវិកា និងមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់ ផ្តល់ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការសិក្សាគម្រោងឱ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព ដើម្បីជំរុញឱ្យរដ្ឋបាលឃុំ សង្កាត់ អនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ ចំពោះគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ នៅដើមឆ្នាំថវិកា ស្របតាមខ្លឹមសារសាវ័ណ្ឌនាំលេខ ០០២ សហវ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ស្តីពី ការពន្លឿនកិច្ចលទ្ធកម្មសំណង់របស់រដ្ឋបាលឃុំ សង្កាត់។

ក.១.១២. នីតិវិធីចំណាយថវិកាសេវាសង្គម និងសេវាអនាម័យបរិស្ថាន របស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់

រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវអនុវត្តនីតិវិធីចំណាយថវិកាសេវាសង្គម និងចំណាយ ថវិកាសេវាអនាម័យបរិស្ថាន តាមមុខសញ្ញាចំណាយនីមួយៗ ក្នុងកម្រិតទំហំតួលេខវិភាជន៍ឥណទានថវិកា ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមនីតិវិធីហិរញ្ញវត្ថុ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

១. នីតិវិធីចំណាយថវិកាសេវាសង្គម របស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់

រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវប្រើប្រាស់ថវិកាសេវាសង្គម លើមុខសញ្ញាចំណាយ រួមមាន៖ លើកកម្ពស់សុខភាពមាតា និងកុមារ និងអាហារូបត្ថម្ភការទទួលបានទឹកស្អាត និងសេវាអនាម័យ នៅតាមសាលារៀន និងសហគមន៍, លើកកម្ពស់ការអប់រំកុមារតូច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលាមត្តេយ្យ និងដំណើរការសាលាមត្តេយ្យ, លើកកម្ពស់ការយល់ដឹងអំពី អំពើហិង្សានិងការបំពានក្នុងគ្រួសារ និងផ្តល់ការ គាំពារដល់ជនរងគ្រោះដោយអំពើហិង្សានិងការបំពាននិងគ្រួសារ និងឧបត្ថម្ភដល់គ្រួសារក្រីក្រគ្មានទីជម្រក ស្របតាមខ្លឹមសារនៃសេចក្តីណែនាំលេខ ៨៦៣៧ អ.រតន. ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ស្តីពីការកែសម្រួល ការកំណត់មាតិកាថវិកា និងលិខិតយុត្តិការចំណាយ សម្រាប់ទូទាត់សេវាសង្គមនៅរដ្ឋបាលឃុំ សង្កាត់ និងលិខិតលេខ៥៩៦៣ សហវ. អរតន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីករណីសំណើសុំកំណត់មាតិកាថវិកា និងលិខិតយុត្តិការចំណាយសម្រាប់ទូទាត់ការចំណាយលើការអនុវត្តគម្រោង ឬសកម្មភាពសេវាសង្គមសម្រាប់ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

២. នីតិវិធីចំណាយថវិកាសេវាអនាម័យបរិស្ថាន របស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់

• **រដ្ឋបាលក្រុង ស្រុក៖** រដ្ឋបាលក្រុង ស្រុកត្រូវប្រើប្រាស់ថវិកាសេវាអនាម័យបរិស្ថាន លើមុខសញ្ញា ចំណាយរួមមាន៖ បង្កើត គ្រប់គ្រង និងចាត់ចែងសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងសេវាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន, អប់រំ និងផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម សំណល់រឹងទី ប្រជុំជន ប្រកបដោយសុវត្ថិភាពបរិស្ថាន អំពីកម្មវិធីកាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ និងចូលរួមគាំទ្រគោលនយោបាយ “**ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព**” ។

• **រដ្ឋបាលឃុំ សង្កាត់៖** រដ្ឋបាលឃុំ សង្កាត់ត្រូវប្រើប្រាស់ថវិកាសេវាអនាម័យបរិស្ថាន លើមុខសញ្ញា ចំណាយរួមមាន៖ ចាត់ចែង អនុវត្តការងារការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមការធ្វើប្រតិភូកម្ម, អប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការប្រើប្រាស់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ទីប្រជុំជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលដៅសម្រេចឱ្យបាននូវលក្ខណសម្បត្តិ ទី៦ របស់ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គឺ “**មានអនាម័យស្អាត មានសោភ័ណភាពស្អាត និងមានបរិស្ថានល្អ**” ស្របតាម គោលបំណង នៃគោលនយោបាយ “**ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព**” ។

ក.១.១៣. ការអនុវត្តនីតិវិធីសម្រាប់ការចំណាយថវិកាចរន្ត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)

- រដ្ឋបាលខណ្ឌទាំង១៤ ដែលអនុវត្តនីតិវិធីចំណាយថវិកាចរន្ត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុងចាប់តាំងពីឆ្នាំ២០២៤ ត្រូវអនុវត្តតាមខ្លឹមសារនៃលិខិត ណែនាំលេខ០០៥ សហវ.ស.ណ.បគហ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការអនុវត្តនីតិវិធីសម្រាប់ការ ចំណាយថវិកាចរន្តក្នុងក្របខណ្ឌរដ្ឋបាលខណ្ឌតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ(FMIS)

- រដ្ឋបាលក្រុង ស្រុក ដែលអនុវត្តនីតិវិធីចំណាយថវិកាចរន្ត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុងចាប់តាំងពីឆ្នាំ២០២៤ ត្រូវអនុវត្តតាមខ្លឹមសារនៃលិខិត ណែនាំលេខ០០៤ សហវ.ស.ណ.បគហ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការអនុវត្តនីតិវិធីសម្រាប់ការ ចំណាយថវិកាចរន្តក្នុងក្របខណ្ឌរដ្ឋបាលក្រុង ស្រុក តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ(FMIS) ។

ក.១.១៤. ប្រព័ន្ធដងកសារឌីជីថល(FMIS Portal)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យដំណើរការប្រព័ន្ធដងកសារឌីជីថល(FMIS Portal) ជាយន្តការ សម្រាប់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ធ្វើការទំនាក់ទំនង ជាមួយរតនាគាររាជធានី ខេត្ត ដោយប្រើប្រាស់ កម្មវិធីទូរស័ព្ទឆ្លាតវៃ និងអាចដំណើរការលើបណ្តាញអ៊ីនធឺណិត។ រាល់សំណុំឯកសារពាក់ព័ន្ធនានា និងការ ធ្វើប្រតិបត្តិការចំណូល ចំណាយថវិការបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលត្រូវបញ្ជូនទៅ រតនាគាររាជធានី ខេត្ត ដើម្បីកត់ត្រា និងអនុម័ត ត្រូវបានដំណើរការក្នុងប្រព័ន្ធ FMIS Portal ទាំងអស់។

ក.១.១៥. ចំណាយមិនបានគ្រោងទុក៖ អំពីឥណទានថវិកា ចំណាយមិនបានគ្រោងទុក(ជំពូក៦៩) រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មិនអាចអនុវត្តចំណាយដោយផ្ទាល់បានទេ។ ការបង្វែរឥណទាន ថវិកាពីជំពូកនេះ ទៅជាប្រយោជន៍ដល់ជំពូកចំណាយដទៃទៀតត្រូវធ្វើតាមតម្រូវការចំណាយជាក់ស្តែងនីមួយៗ ដោយផ្តល់អាទិភាពសម្រាប់តែចំណាយបន្ទុកបុគ្គលិក និងចំណាយការងារអភិវឌ្ឍន៍ជាតុណ្ហប្រយោជន៍ដល់ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ លើកលែងតែមានតម្រូវការចំណាយចាំបាច់ដើម្បី អន្តរាគមន៍ ឬដោះស្រាយបញ្ហាប្រឈមដែលបង្កដោយគ្រោះអាសន្ន និងគ្រោះមហន្តរាយនានា ឬមុខសញ្ញា ចំណាយចាំបាច់ ដែលមានមូលដ្ឋានតម្រូវការចំណាយច្បាស់លាស់។ នីតិវិធីនៃការបង្វែរឥណទានថវិកាត្រូវអនុវត្ត ដូចខាងក្រោម៖

- រដ្ឋបាលរាជធានី ខេត្ត នៅពេលមានតម្រូវការចំណាយជំពូកនេះ អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត ត្រូវលើកគម្រោង និងការបង្វែរឥណទានថវិកាឆ្លងការអនុម័តពីក្រុមប្រឹក្សា ដោយអនុលោម តាមប្រកាសលេខ ១០៨ សហវ.ប្រក ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់រដ្ឋបាលរាជធានី ខេត្ត។

- រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅពេលមានតម្រូវការចំណាយជំពូកនេះ អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ខណ្ឌ ត្រូវលើកគម្រោង និងការបង្វែរឥណទានថវិកាឆ្លងការអនុម័តពីក្រុមប្រឹក្សា បន្ទាប់មកត្រូវ ធ្វើសំណើសុំការយល់ព្រមជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈរដ្ឋបាលរាជធានី ខេត្តសាមី។

- រដ្ឋបាលឃុំ សង្កាត់ នៅពេលមានតម្រូវការចំណាយជំពូកនេះ មេឃុំ ចៅសង្កាត់ត្រូវលើកគម្រោង និងការបង្វែរឥណទានថវិកា ស្នើសុំការពិនិត្យ និងអនុម័តពីក្រុមប្រឹក្សាឃុំ សង្កាត់ រួចបញ្ជូនទៅអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ដើម្បីត្រួតពិនិត្យ និងបញ្ជាក់អនុលោមភាព។

គ.២. ការកែតម្រូវគម្រោងថវិកា

ក្នុងករណីការអនុវត្តថវិការដ្ឋបាលថ្នាក់ក្រោមជាតិធ្វើឱ្យលេចចេញនូវឱនភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវម្ចាស់ការដាក់ចេញនូវវិធានការគ្រប់បែបយ៉ាងដើម្បីធានាតុល្យភាពថវិកាឡើងវិញ។

នៅក្នុងឆ្នាំថវិកា ប្រសិនបើចំណូលជាក់ស្តែងនៃថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បានកើនលើសពី គម្រោងចំណូលប្រចាំឆ្នាំដែលបានអនុម័ត ឥណទានចំណាយថវិកាអាចត្រូវបង្កើនឡើង ឬធ្វើនិយ័តកម្មទៅជា តុលាប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅតាមកម្រិតចំណូលលើសដែលបានបញ្ជាក់។ នៅដំណាច់ឆ្នាំថវិកា អតិរេកថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្ទេរចូលគណនីមូលនិធិរដ្ឋបាលថ្នាក់ក្រោមជាតិនៅរតនាគារជាតិ ដើម្បីយោងបន្តទៅថវិកាឆ្នាំខាងមុខ។ ការប្រើប្រាស់មូលនិធិនេះ ត្រូវគ្រោងឥណទានថវិកាទៅតាមរដ្ឋបាលនីមួយៗ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។

គ.៣. ការបង្វែរឥណទានថវិកា

ការបង្វែរឥណទានថវិកា ត្រូវបានអនុញ្ញាតឱ្យអនុវត្តចាប់ពីត្រីមាសទី២។ ក្នុងករណីមានការចាំបាច់ ការបង្វែរឥណទានថវិកា ពីអនុគណនីមួយទៅអនុគណនីមួយ ពីគណនីមួយ ទៅគណនីមួយ និងពីជំពូកមួយ ទៅជំពូកមួយផ្សេងទៀត និងការបង្វែរឥណទានថវិកាសម្រាប់រដ្ឋបាលរាជធានី ខេត្ត ខណ្ឌ ដែលអនុវត្តថវិកា កម្មវិធីនោះ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវរៀបចំសំណើស្នើសុំការបង្វែរឥណទានថវិកា ដូចខាងក្រោម៖

គ.៣.១. រដ្ឋបាលរាជធានី ខេត្ត

រដ្ឋបាលរាជធានី ខេត្ត អាចធ្វើការបង្វែរឥណទានថវិកាចាប់ពីត្រីមាសទី២ ដោយអនុលោមតាម ប្រកាសលេខ ១០៨ សហវ.ប្រក ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់រដ្ឋបាលរាជធានី ខេត្ត។

គ.៣.២. រដ្ឋបាលខណ្ឌ

រដ្ឋបាលខណ្ឌដែលជាអង្គភាពថវិកា និងមានការិយាល័យផែនការ និងហិរញ្ញវត្ថុ ដែលជាអង្គភាព ទទួលបន្ទុកហិរញ្ញវត្ថុ អាចធ្វើការបង្វែរឥណទានថវិកាស្របតាមនីតិវិធី និងទទួលបានប្រតិភូកម្មណែនាំដូច ខាងក្រោម៖

- ការបង្វែរឥណទានថវិកាក្នុងចង្កោមសកម្មភាពតែមួយនៃអនុកម្មវិធីតែមួយ និងការធ្វើប្រតិភូអំណាច៖

▪ ការបង្វែរឥណទានថវិកាពីជំពូកមួយទៅជំពូកមួយទៀត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈរដ្ឋបាលរាជធានី។ ការបង្វែរឥណទានថវិកា ពីជំពូក៦៤(ចំណាយ បន្ទុកបុគ្គលិក) អាចធ្វើទៅបានក្នុងរង្វង់ជំពូក៦៤តែប៉ុណ្ណោះ។

Handwritten signature

▪ រដ្ឋបាលខណ្ឌសាមី ត្រូវបានប្រតិភូកម្មអំណាច ក្នុងការបង្វែរឥណទានថវិកាពីអនុគណនីមួយទៅអនុគណនីមួយទៀត, ពីគណនីមួយទៅគណនីមួយទៀតក្នុងជំពូកតែមួយនៃចង្កោមសកម្មភាពតែមួយ (លើកលែងអនុគណនី៦១០៥១ ដល់អនុគណនី៦១០៥៧ នៃជំពូក៦១ ជំពូក២០ និងជំពូក២១ នៃចំណាយមូលធន) ដោយត្រូវធ្វើសំណើសុំការអនុម័តយល់ព្រមពីក្រុមប្រឹក្សាខណ្ឌ និងមានសេចក្តីសម្រេចយល់ព្រមពីអភិបាលនៃគណៈអភិបាលរាជធានី។ សេចក្តីសម្រេចការបង្វែរឥណទានថវិកានេះ ត្រូវចម្លងជូនអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគាររាជធានីភ្នំពេញ។

- ការបង្វែរឥណទានថវិកាពីចង្កោមសកម្មភាពមួយទៅចង្កោមសកម្មភាពមួយទៀតនៃអនុកម្មវិធីតែមួយ និងការធ្វើប្រតិភូកម្មអំណាច÷

▪ ការបង្វែរឥណទានថវិកាពីគណនីមួយទៅគណនីមួយទៀត ពីជំពូកមួយទៅជំពូកមួយទៀត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។ ការបង្វែរឥណទានថវិកា ពីជំពូក៦៤(ចំណាយបន្ទុកបុគ្គលិក) អាចធ្វើទៅបានក្នុងរង្វង់ជំពូក៦៤តែប៉ុណ្ណោះ។

▪ រដ្ឋបាលខណ្ឌសាមី ត្រូវបានប្រតិភូកម្មអំណាចក្នុងការបង្វែរឥណទានថវិកាពីអនុគណនីមួយទៅអនុគណនីមួយទៀតក្នុងគណនីតែមួយ (លើកលែងអនុគណនី៦១០៥១ ដល់អនុគណនី៦១០៥៧ នៃជំពូក៦១ ជំពូក២០ និងជំពូក២១ នៃចំណាយមូលធន) ដោយត្រូវធ្វើសំណើសុំការអនុម័តយល់ព្រមពីក្រុមប្រឹក្សាខណ្ឌ និងមានសេចក្តីសម្រេចយល់ព្រមពីអភិបាលនៃគណៈអភិបាលរាជធានី។ សេចក្តីសម្រេច ការបង្វែរឥណទានថវិកានេះ ត្រូវចម្លងជូនអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគាររាជធានីភ្នំពេញ។

- ការបង្វែរឥណទានថវិកាពីកម្មវិធីមួយទៅកម្មវិធីមួយទៀត÷

▪ ការបង្វែរឥណទានថវិកា ពីកម្មវិធីមួយទៅកម្មវិធីមួយទៀត រដ្ឋបាលខណ្ឌត្រូវធ្វើសំណើសុំការបង្វែរឥណទានថវិកាមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈរដ្ឋបាលរាជធានី ដោយភ្ជាប់មកជាមួយនូវរបាយការណ៍ចំណាយជាក់ស្តែង ដែលបានអនុវត្តកន្លងមក និងគម្រោងប៉ាន់ស្មានចំណាយលម្អិតដល់ដំណាច់ឆ្នាំ ព្រមទាំងឯកសារផ្សេងៗទៀតដែលពាក់ព័ន្ធការស្នើសុំការបង្វែរឥណទានថវិកា។

ជាមួយគ្នានេះ ការបង្វែរឥណទានថវិកានៃអនុគណនី ៦០០២១ ៦០០៥១ និង៦០០៥៤ នៃជំពូក៦០, អនុគណនី ៦៤០៣៣ និង៦៤០៤១ នៃជំពូក ៦៤, និងអនុគណនី ៦២០២៤ និង៦២០២៨ នៃជំពូក៦២ ត្រូវធ្វើសំណើសុំមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីពិនិត្យ និងសម្រេច។

គ.៣.៣. រដ្ឋបាលក្រុង ស្រុក

រដ្ឋបាលក្រុង ស្រុក អាចធ្វើការបង្វែរឥណទានថវិកា ពីអនុគណនីមួយទៅអនុគណនីមួយទៀត ពីគណនីមួយ ទៅគណនីមួយទៀតក្នុងជំពូកតែមួយ (លើកលែងអនុគណនី៦១០៥១ ដល់អនុគណនី ៦១០៥៧ នៃជំពូក៦១ ជំពូក២០ និងជំពូក២១ នៃចំណាយមូលធន) ដោយត្រូវធ្វើសំណើសុំការអនុម័ត និងមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាក្រុង ស្រុក ព្រមទាំងមានការយល់ព្រមពីអភិបាលនៃគណៈអភិបាលខេត្ត (មិនអនុញ្ញាតការបង្វែរឥណទានថវិកាពីចំណាយអភិវឌ្ឍន៍ទៅបម្រើឱ្យចំណាយរដ្ឋបាលដាច់ខាត)។ ការបង្វែរឥណទានថវិកា ពីជំពូកមួយ ទៅជំពូកមួយទៀត អភិបាលនៃគណៈអភិបាលក្រុង ស្រុក ត្រូវធ្វើការស្នើសុំការអនុម័តពីក្រុមប្រឹក្សាក្រុង ស្រុក និងត្រូវធ្វើសំណើសុំការយល់ព្រមជាមុនពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈរដ្ឋបាលខេត្តសាមី ដោយភ្ជាប់មកជាមួយនូវរបាយការណ៍ចំណាយជាក់ស្តែងដែលបាន



អនុវត្តកន្លងមក និងគម្រោងប៉ាន់ស្មានចំណាយលម្អិតដល់ដំណាច់ឆ្នាំ ព្រមទាំងឯកសារផ្សេងៗទៀតដែលពាក់ព័ន្ធការស្នើសុំការបង្វែរឥណទានថវិកា។ សម្រាប់ការបង្វែរឥណទានថវិកា ពីជំពូក៦៤(ចំណាយបន្ទុកបុគ្គលិក) អាចធ្វើទៅបានក្នុងរង្វង់ជំពូក៦៤តែប៉ុណ្ណោះ។

គ.៣.៤. រដ្ឋបាលឃុំ សង្កាត់

រដ្ឋបាលឃុំ សង្កាត់ អាចធ្វើការបង្វែរឥណទានថវិកា ពីអនុគណនីមួយទៅអនុគណនីមួយទៀត ពីគណនីមួយទៅគណនីមួយទៀតក្នុងជំពូកតែមួយ (លើកលែងអនុគណនី៦១០៥១ ដល់អនុគណនី៦១០៥៧ នៃជំពូក៦១, ជំពូក២០ និងជំពូក២១ នៃចំណាយមូលធន) ដោយស្នើសុំការអនុម័ត និងមានសេចក្តីសម្រេចពីក្រុមប្រឹក្សា ដោយពុំចាំបាច់សុំការបញ្ជាក់ទទួលស្គាល់ពីអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត សាមីឡើយ។ ការបង្វែរឥណទានថវិកាពីជំពូកមួយទៅជំពូកមួយផ្សេងទៀត មេឃុំ ចៅសង្កាត់ ត្រូវធ្វើការស្នើសុំការអនុម័តពីក្រុមប្រឹក្សាឃុំ សង្កាត់ និងត្រូវធ្វើសំណើសុំការពិនិត្យ និងបញ្ជាក់អនុលោមភាពពីអភិបាលនៃគណៈអភិបាលរាជធានី ខេត្តសាមី។

ឃ.ការចំណាយថវិកាតាមកម្មវិធី

រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសលេខ ១០៨ សហវ.ប្រក ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់រដ្ឋបាលរាជធានី ខេត្ត។

ខ.តួនាទី និងភារកិច្ចជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់

លោក លោកស្រីមេឃុំ ចៅសង្កាត់ ត្រូវធានាថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ បំពេញតួនាទី និងភារកិច្ច ជាជួយរៀបចំប្រទាន, ជាជួយរៀបចំចំណូល, ជាភ្នាក់ងារបើកផ្តល់ និងជាជំនួយការឱ្យមេឃុំ ចៅសង្កាត់លើការងារពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមខ្លឹមសារនៃប្រកាសអន្តរក្រសួងលេខ ០០២ សហវ.ប្រក ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្តីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់។

គ.ការរៀបចំរបាយការណ៍ចំណូល ចំណាយ

ការរៀបចំរបាយការណ៍ចំណូល ចំណាយ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ទីចាត់ការហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានី ខេត្ត ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុរដ្ឋបាលក្រុង ស្រុក ការិយាល័យផែនការ និងហិរញ្ញវត្ថុរដ្ឋបាលខណ្ឌ ត្រូវធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលសាមីជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមតារាងឧបសម្ព័ន្ធ “ក១” និងឧបសម្ព័ន្ធ “ក២” ដូចបានភ្ជាប់មកជាមួយ រួចផ្ញើមកក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត យ៉ាងយូរ ១៥ថ្ងៃ ក្រោយពេលបញ្ចប់ការិយបរិច្ឆេទនីមួយៗ។ រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ អនុវត្តថវិកាកម្មវិធី ត្រូវរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តថវិកាកម្មវិធីប្រចាំឆមាស តាមទម្រង់ និងឧបសម្ព័ន្ធភ្ជាប់ជាមួយនឹងប្រកាសលេខ ១០៨ សហវ.ប្រក ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់រដ្ឋបាលរាជធានី ខេត្ត និងផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងយូរ ១៥ថ្ងៃ ក្រោយពេលបញ្ចប់ឆមាសទី១ នៃឆ្នាំថវិកា។

មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវរៀបចំរបាយការណ៍ចំណូល ចំណាយ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួចដាក់ជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពិនិត្យ និងដាក់ជូនក្រុមប្រឹក្សា



ពិនិត្យ និងអនុម័ត តាមតារាងឧបសម្ព័ន្ធ “ឆ៥” ដល់ “ឆ៩” អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវរៀបចំ បញ្ជូនរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំ មកក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រដ្ឋបាលឃុំ សង្កាត់ ដោយមានជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ជាជំនួយ ត្រូវរៀបចំរបាយការណ៍ បូកសរុបការអនុវត្តចំណូល ចំណាយ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ជូនអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត តាមតារាងឧបសម្ព័ន្ធ “គ១” និងឧបសម្ព័ន្ធ “គ២” ដូចបានភ្ជាប់មកជាមួយ រួចផ្ញើមកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងយូរ១៥ថ្ងៃ ក្រោយពេលបញ្ចប់ ការិយបរិច្ឆេទនីមួយៗ។

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើរបាយការណ៍បូកសរុបអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ តាមតារាងឧបសម្ព័ន្ធ “ឃ១” “ឃ២” “ង១” “ង២” និង “ច១” “ច២” ផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងយូរ២១ថ្ងៃ ក្រោយពេលបញ្ចប់ការិយបរិច្ឆេទនីមួយៗ ស្របតាមប្រកាសលេខ ៦២៤ សហវ.ប្រក ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃអង្គភាពថ្នាក់ក្រោមនាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សារាចរណែនាំនេះ គឺជាការណែនាំបន្ថែមក្នុងកិច្ចប្រតិបត្តិការថវិការដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យចម្រើន និងមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២៥ ដោយឡែកខ្លឹមសារនៃប្រកាសលេខ ២០៣ ប្រក.សហវ.ច ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៩ ស្តីពីបទបញ្ជាថវិកា របស់ខេត្ត ក្រុង និងប្រកាសលេខ ២០៥ ប្រក.សហវ.ច ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៩ ស្តីពីកិច្ចប្រតិបត្តិការ អនុវត្តថវិកាខេត្ត ក្រុង ដែលមិនផ្ទុយនឹងអនុក្រឹត្យលេខ២៨៩ អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈ នៅរក្សាសុពលភាពដដែល។

ថ្ងៃ ចន្ទ ៤ កក្កដា ខែ ៥ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ៥ ឆ្នាំ ២០២៤

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចមហាបវររដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ
“ដើម្បីជូនជ្រាប”
- គ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់
- គ្រប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត
- គ្រប់រតនាគាររាជធានី ខេត្ត
- គ្រប់សាខាពន្ធដាររាជធានី ខេត្ត
“ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ



រដ្ឋបាលរាជធានី ខេត្ត...
រដ្ឋបាលក្រុង ស្រុក ខណ្ឌ...

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥
របាយការណ៍ចំណូលថវិកាប្រចាំខែ.....ឆ្នាំ២០២៥
របស់រដ្ឋបាលរាជធានី ខេត្ត/ក្រុង ស្រុក ខណ្ឌ

តារាងឧបសម្ព័ន្ធ "ក១"

ឯកតា:រៀល

ស្រុក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណូល	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥	បណ្តាខែមុន	អនុវត្តក្នុងខែ	សរុប	ប្រៀបធៀប
				1	2	3	4=2+3	5=4/1



បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥
អគិបាល
នៃគណៈអគិបាលរាជធានី ខេត្ត/ក្រុង ស្រុក ខណ្ឌ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានអគ្គនាយកដ្ឋានរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
នាយកដ្ឋានការហិរញ្ញវត្ថុរាជធានី ខេត្ត/
ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក/
ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ

ថ្ងៃទី ខែ ឆ្នាំ២០២៥
អ្នកធ្វើតារាង

រដ្ឋបាលរាជធានី ខេត្ត...
រដ្ឋបាលក្រុង ស្រុក ខណ្ឌ...

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥
របាយការណ៍ចំណាយថវិកាប្រចាំខែ.....ឆ្នាំ២០២៥
របស់រដ្ឋបាលរាជធានី ខេត្ត/ក្រុង ស្រុក ខណ្ឌ

តារាងឧបសម្ព័ន្ធ "ក២"

ឯកតា:រៀល

ស្តីពី	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥	ឥណទានអនុញ្ញាត	បណ្តាខ្ទង់	អនុវត្តក្នុងខែ	សរុប	ប្រៀបធៀប
				1	2	3	4	5=3+4	6=5/2



បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥

អភិបាល

នៃគណៈអភិបាលរាជធានី ខេត្ត/ក្រុង ស្រុក ខណ្ឌ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥

ប្រធានមជ្ឈមណ្ឌល និងហិរញ្ញវត្ថុរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥

ប្រធានគណនារាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥

នាយកដ្ឋានគណនារាជធានី ខេត្ត/
ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក/
ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ

ថ្ងៃទី ខែ ឆ្នាំ២០២៥

អ្នកធ្វើតារាង

រដ្ឋបាលរាជធានី ខេត្ត.....
រដ្ឋបាលក្រុង ស្រុក ខណ្ឌ.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥
របាយការណ៍ចំណូលចំណាយប្រចាំឆ្នាំ.....ឆ្នាំ២០២៥
របស់រដ្ឋបាលរាជធានី ខេត្ត/ក្រុង ស្រុក ខណ្ឌ

តារាងឧបសម្ព័ន្ធ "ក១.១"
ឯកតា:រៀល

ជំពូក	កំណត់	អនុកំណត់	ចំណាត់ថ្នាក់ចំណូល	ច្បាប់ហិរញ្ញវត្ថុ	បណ្តាញឆ្នាំ២០២៥	អនុវត្តឆ្នាំ២០២៥	សរុប	ប្រៀបធៀប
				1				

បានឃើញ និងឯកភាព

ថ្ងៃទី ខែ ឆ្នាំ២០២៥

អភិបាល

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ខែ ឆ្នាំ២០២៥

នាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ខែ ឆ្នាំ២០២៥

នាយកដ្ឋានហិរញ្ញវត្ថុ

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ខែ ឆ្នាំ២០២៥

អគ្គនាយកដ្ឋាន

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ខែ ឆ្នាំ២០២៥

អគ្គនាយកដ្ឋាន

រដ្ឋបាលរាជធានី ខេត្ត...

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥

ព្រះរាជាណាចក្រកម្ពុជា

របាយការណ៍អនុវត្តផែនការការងារប្រចាំខែ.....

ព័ត៌មានស្តីពីការងារប្រចាំខែ លេខ ០១ ឆ្នាំ ២០២៥

ប្រតិបត្តិការប្រចាំខែ ខេត្ត.....

ឯកតា : លានរៀល

ល.រ	ប្រភេទ អនុវត្តការងារ	មុខសញ្ញាប្រតិបត្តិ	ច្បាប់ចម្លង	បញ្ជីប្រតិបត្តិ	អនុវត្តក្នុងខែ	សរុប	ប្រភេទប្រតិបត្តិ
1	រដ្ឋបាលរាជធានី ខេត្ត	1. សេវា...					
		2. សេវា...					
		3. សេវា...					
2	មន្ទីររៀបចំដែនដី នគរ រូបឈាយកម្ម និងសំណង់	1. សេវា...					
		2. សេវា...					
		3. សេវា...					
3	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	1. សេវា...					
		2. សេវា...					
		3. សេវា...					
4	មន្ទីររ៉ែ និងថាមពល	1. សេវា...					
		2. សេវា...					
		3. សេវា...					
5	មន្ទីរពាណិជ្ជកម្ម	1. សេវា...					
		2. សេវា...					
		3. សេវា...					
6	មន្ទីរអប់រំ យុវជន និងកីឡា	1. សេវា...					
		2. សេវា...					
		3. សេវា...					
7	មន្ទីរ.....	1. សេវា...					
		2. សេវា...					
		3. សេវា...					

បានឃើញ និងកករាជ
ថ្ងៃទី ខែ ឆ្នាំ២០២៥

បានឃើញ និងកករាជ
ថ្ងៃទី ខែ ឆ្នាំ២០២៥

ថ្ងៃទី ខែ ឆ្នាំ២០២៥

អគ្គនាយក

នាយកដ្ឋានការងារប្រតិបត្តិការ

ប្រធានអនុវត្តការងារប្រតិបត្តិការ

រាជធានី ខេត្ត

នៃគណៈអភិបាលរាជធានី ខេត្ត

រដ្ឋបាលរាជធានី ខេត្ត.....

រដ្ឋបាលក្រុង ស្រុក ខណ្ឌ.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥
របាយការណ៍ចំណាយថវិកាប្រចាំឆ្នាំ២០២៥
របស់រដ្ឋបាលរាជធានី ខេត្ត/ក្រុង ស្រុក ខណ្ឌ

តារាងឧបសម្ព័ន្ធ "ក២.១"

ឯកតា:រៀល

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទានអនុញ្ញាត	បណ្ណាត្រឹមត្រូវមុន	អនុវត្តត្រឹមត្រូវ	សរុប	ប្រៀបធៀប
				ឆ្នាំ២០២៥					
				1	2	3	4	5=3+4	6=5/2



បានឃើញ និងឯកភាព

ថ្ងៃទី ខែ ឆ្នាំ២០២៥

អភិបាល

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ខែ ឆ្នាំ២០២៥

នៃគណៈអភិបាលរាជធានី ខេត្ត/ក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ខែ ឆ្នាំ២០២៥

ប្រធានអគ្គនាយករាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ខែ ឆ្នាំ២០២៥

នាយកដ្ឋានគណនេយ្យរាជធានី ខេត្ត/

ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក/
ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ

ថ្ងៃទី ខែ ឆ្នាំ២០២៥

អ្នកធ្វើតារាង

រដ្ឋបាលរាជធានី ខេត្ត...

រដ្ឋបាលក្រុង ស្រុក ខណ្ឌ...

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥


គម្រោងដាន់ស្ថានចំណូលថវិកាសម្រាប់ត្រីមាសទី...ឆ្នាំ២០២៥

តារាងឧបសម្ព័ន្ធ "ខ១"

របស់រដ្ឋបាលរាជធានី ខេត្ត/ក្រុង ស្រុក ខណ្ឌ

ឯកតា:រៀល

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណូល	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥	បណ្តាត្រីមាសមុន	ដាន់ស្ថានត្រីមាសទី.....				សរុបដាន់ស្ថាន	ប្រៀបធៀប
						សរុប	ខែ.....	ខែ.....	ខែ.....		
						3=4+5+6	4	5	6		
				1	2					7=2+3	8=7/1



ថ្ងៃទី ខែ ឆ្នាំ២០២៥
អ្នកធ្វើតារាង

បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥
អភិបាល
នៃគណៈអភិបាលរាជធានី ខេត្ត/ក្រុង ស្រុក ខណ្ឌ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
នាយកដ្ឋានការងារហិរញ្ញវត្ថុរាជធានី ខេត្ត/
ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក/
ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ

រដ្ឋបាលរាជធានី ខេត្ត.....

រដ្ឋបាលក្រុង ស្រុក ខណ្ឌ....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥

គម្រោងដាក់ស្ថានចំណាយថវិកាសម្រាប់ត្រីមាសទី.....ឆ្នាំ២០២៥

តារាងឧបសម្ព័ន្ធ "ខ២"

របស់រដ្ឋបាលរាជធានី ខេត្ត/ក្រុង ស្រុក ខណ្ឌ

ឯកតា:រៀល

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥	គណនី អនុញ្ញាត	បណ្តាត្រីមាសមុន	ដាក់ស្ថានត្រីមាសទី.....				សរុបដាក់ស្ថាន	ប្រៀបធៀប
							សរុប	ខែ.....	ខែ.....	ខែ.....		
							4=5+6+7	5	6	7		
				1	2	3					8=3+4	9=8/2



បានឃើញ និងឯកភាព

ថ្ងៃទី ខែ ឆ្នាំ២០២៥

អភិបាល

នៃគណៈអភិបាលរាជធានី ខេត្ត/ក្រុង ស្រុក ខណ្ឌ

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ខែ ឆ្នាំ២០២៥

នាយកដ្ឋានការងារហិរញ្ញវត្ថុរាជធានី ខេត្ត/

ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក/

ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ

ថ្ងៃទី ខែ ឆ្នាំ២០២៥

អ្នកធ្វើតារាង

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ខែ ឆ្នាំ២០២៥

ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត

រាជធានី ខេត្ត.....
ក្រុង ស្រុក ខណ្ឌ....
ឃុំ សង្កាត់.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥
របាយការណ៍ចំណូលថវិកាប្រចាំឆ្នាំសម្រេច.....ឆ្នាំ២០២៥
របស់រដ្ឋបាលឃុំ សង្កាត់

តារាងឧបសម្ព័ន្ធ "ក១"
ឯកតា:រៀល

ស្រុក	ខណ្ឌ	អនុខណ្ឌ	ចំណាត់ថ្នាក់ចំណូល	ច្បាប់ហិរញ្ញវត្ថុ	បណ្ណាឆ្នាំសម្រេច	អនុវត្តឆ្នាំសម្រេច	សរុប	ប្រែប្រួល
				ឆ្នាំ២០២៥				
				1	2	3	4=2+3	5=4/1

គ. អ. ក. ប.

បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥
អគិបាលនៃគណៈអគិបាលរាជធានី ខេត្ត

បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥
មេឃុំ ចៅសង្កាត់

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានអគ្គនាយករាជធានី ខេត្ត

ថ្ងៃទី ខែ ឆ្នាំ២០២៥
អគ្គនាយក

រាជធានី ខេត្ត.....
ក្រុង ស្រុក ខណ្ឌ.....
ឃុំ សង្កាត់.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥
របាយការណ៍ចំណាយថវិកាប្រចាំឆ្នាំសេដ្ឋកិច្ច.....ឆ្នាំ២០២៥
របស់រដ្ឋបាលឃុំ សង្កាត់

តារាងឧបសម្ព័ន្ធ "គ២"
ឯកតា:រៀល

ស្រុក	កូដស្រុក	ឃុំ	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទានអនុញ្ញាត	បណ្ណាឆ្នាំសេដ្ឋកិច្ច	អនុវត្តឆ្នាំសេដ្ឋកិច្ច	សរុប	ប្រែប្រួល
				ឆ្នាំ២០២៥					
				1	2	3	4	5=3+4	6=5/2



បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥
អគ្គិបាលនៃគណៈអគ្គិបាលរាជធានី ខេត្ត

បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥
មេឃុំ ចៅសង្កាត់

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានអគ្គិបាលរាជធានី ខេត្ត

ថ្ងៃទី ខែ ឆ្នាំ២០២៥
អ្នកធ្វើតារាង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥
តារាងបូកសរុបចំណូលថវិការដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំវិសាមញ្ញ..... ឆ្នាំ២០២៥

តារាងឧបសម្ព័ន្ធ "យ១"

ឯកតា:រៀល

ជំពូក	កំណត់	អនុកំណត់	ចំណាត់ថ្នាក់ចំណូល	ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥						អនុវត្តជាក់ស្តែង						សមាមាត្រ ប្រៀបធៀប
				សរុបរួម	រាជធានី ខេត្ត	សរុបក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុបឃុំ	សរុបរួម	រាជធានី ខេត្ត	សរុបក្រុង	សរុបខណ្ឌ ស្រុក	សរុបសង្កាត់	សរុបឃុំ	
				1=2+3+4+5+6	2	3	4	5	6	7=8+9+10+11+12	8	9	10	11	12	

បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥
អគិបាល
នៃគណៈអគិបាលរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃទី ខែ ឆ្នាំ២០២៥
អ្នកធ្វើតារាង



ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥
តារាងបូកសរុបចំណាយថវិការដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំវិសាមញ្ញ..... ឆ្នាំ២០២៥

តារាងឧបសម្ព័ន្ធ "យប"

ឯកតា:រៀល

ស្រុក	ខណ្ឌ	អនុខណ្ឌ	ចំណាត់ថ្នាក់ ចំណាយ	ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥						ឥណទានអនុញ្ញាត						អនុវត្តជាក់ស្តែង						សមាមាត្រ ច្រៀបធៀប
				សរុបរួម	រាជធានី ខេត្ត	សរុបក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុបឃុំ	សរុបរួម	រាជធានី ខេត្ត	សរុប ក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុបឃុំ	សរុបរួម	រាជធានី ខេត្ត	សរុប ក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុបឃុំ	
				1=2+3+4+5+6	2	3	4	5	6	7=8+9+10+11+12	8	9	10	11	12	13=14+15+16+17+18	14	15	16	17	18	
																						19=13/7



បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥
អគិណ្ឌ
នៃគណៈអគិណ្ឌរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃទី ខែ ឆ្នាំ២០២៥
អ្នកធ្វើតារាង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត...

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥
តារាងបូកសរុបចំណូលថវិការដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
សម្រាប់ការគ្រប់គ្រងប្រចាំឆមាសទី..... ឆ្នាំ២០២៥

តារាងឧបសម្ព័ន្ធ "ង១"

ឯកតា: រៀល

ស្រុក	កណ្តាល	អនុកណ្តាល	ចំណាត់ថ្នាក់ចំណូល	ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥						អនុវត្តជាក់ស្តែង						សមាមាត្រ ប្រៀបធៀប
				សរុបរួម	រាជធានី ខេត្ត	សរុបក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុបឃុំ	សរុបរួម	រាជធានី ខេត្ត	សរុបក្រុង	សរុបខណ្ឌ ស្រុក	សរុបសង្កាត់	សរុបឃុំ	
				1=2+3+4+5+6	2	3	4	5	6	7=8+9+10+11+12	8	9	10	11	12	

បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥
អភិបាល
នៃគណៈអភិបាលរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃទី ខែ ឆ្នាំ២០២៥
អ្នកធ្វើតារាង



ការគ្រប់គ្រងឆ្នាំ២០២៥
តារាងបូកសរុបចំណាយថវិកាសាធារណៈ ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
សម្រាប់ការគ្រប់គ្រងប្រចាំឆមាសទី.....ឆ្នាំ២០២៥

តារាងឧបសម្ព័ន្ធ "៥២"

ឯកតា: រៀល

ស្រុក	ឃុំ	ស្រុក	ចំណាត់ថ្នាក់ ចំណាយ	ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥						ឥណទានអនុញ្ញាត						អនុវត្តជាក់ស្តែង						សមាមាត្រ ប្រៀបធៀប
				សរុបរួម	រាជធានី ខេត្ត	សរុប ក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុប ឃុំ	សរុបរួម	រាជធានី ខេត្ត	សរុប ក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុប ឃុំ	សរុបរួម	រាជធានី ខេត្ត	សរុប ក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុប ឃុំ	
				1=2+3+4+5+6	2	3	4	5	6	7=8+9+10+11+12	8	9	10	11	12	13=14+15+16+17+18	14	15	16	17	18	



បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥
អគ្គនាយក
នៃគណៈអភិបាលរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានការិយាល័យហិរញ្ញវត្ថុរាជធានី ខេត្ត

ថ្ងៃទី ខែ ឆ្នាំ២០២៥
អគ្គនាយក

តារាងបូកសរុបចំណូលថវិកាដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៥

តារាងឧបសម្ព័ន្ធ "២១"

ឯកតា:រៀល

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណូល	ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥						អនុវត្តជាក់ស្តែង						សមាមាត្រ ប្រៀបធៀប
				សរុបរួម	រាជធានី ខេត្ត	សរុបក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុបឃុំ	សរុបរួម	រាជធានី ខេត្ត	សរុបក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុបឃុំ	
				1=2+3+4+5+6	2	3	4	5	6	7=8+9+10+11+12	8	9	10	11	12	

បានឃើញ និងឯកភាព
 ថ្ងៃទី ខែ ឆ្នាំ២០២៥
អភិបាល
នៃគណៈអភិបាលរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃទី ខែ ឆ្នាំ២០២៥
 ហត្ថលេខា
អ្នកធ្វើតារាង

(Signature)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ២០២៥

តារាងឧបសម្ព័ន្ធ "ចប"

តារាងបូកសរុបចំណាយថវិកាដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៥

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ ចំណាយ	ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥						ឥណទានអនុញ្ញាត						អនុវត្តជាក់ស្តែង						សមាមាត្រ ប្រៀបធៀប
				សរុបរួម	រាជធានី ខេត្ត	សរុប ក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុប ឃុំ	សរុបរួម	រាជធានី ខេត្ត	សរុប ក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុប ឃុំ	សរុបរួម	រាជធានី ខេត្ត	សរុប ក្រុង	សរុបខណ្ឌ ស្រុក	សរុប សង្កាត់	សរុប ឃុំ	
				1=2+3+4+5+6	2	3	4	5	6	7=8+9+10+11+12	8	9	10	11	12	13=14+15+16+17+18	14	15	16	17	18	
																						19=13/7

បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ២០២៥
អគិណ្ឌលនៃគណៈអគិណ្ឌលរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ២០២៥
ប្រធានការិយាល័យហិរញ្ញវត្ថុដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃទី ខែ ឆ្នាំ២០២៥
ហត្ថលេខា
អ្នកធ្វើតារាង

រដ្ឋបាលរាជធានី ខេត្ត.....
មន្ត្រីសុខាភិបាល

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ពាណិជ្ជកម្មសម្ព័ន្ធទី "១១"

គម្រោងកម្មវិធីចំណាយថវិកា
ប្រចាំឆ្នាំ ២០២៥

ឯកតា : ពាន់រៀល

ចំណាត់ថ្នាក់ចំណាយ	ច្បាប់ ហិរញ្ញវត្ថុ	សរុប ប្រចាំឆ្នាំ	ត្រីមាសទី១				ត្រីមាសទី២				ត្រីមាសទី៣				ត្រីមាសទី៤			
			សរុប	ខែ១	ខែ២	ខែ៣	សរុប	ខែ៤	ខែ៥	ខែ៦	សរុប	ខែ៧	ខែ៨	ខែ៩	សរុប	ខែ១០	ខែ១១	ខែ១២
សរុបរួម																		
ក. ចំណាយចរន្ត																		
ជំពូក ៦០ : ការទិញ																		
ជំពូក ៦១ : សេវាកម្ម																		
ជំពូក ៦៤ : បន្ទុកបុគ្គលិក																		
ជំពូក ៦២ : អត្ថប្រយោជន៍សង្គម																		
ជំពូក ៦៥ : ឧបត្ថម្ភធន																		
ជំពូក ៦៣ : ពន្ធ និង អាករ																		
ខ. ចំណាយមូលធន																		
ជំពូក ២០ : អចលកម្មអរូបិ																		
ជំពូក ២១ : អចលកម្មរូបិ																		

បានឃើញ និង ឯកភាព
ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
ប្រធានមន្ត្រី

បានឃើញ និង ពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
ប្រធានការិយាល័យ....

ធ្វើនៅថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
អ្នកធ្វើតារាង

រដ្ឋបាលរាជធានី ខេត្ត.....
មន្ទីរសុខាភិបាល

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ពាក្យឧបសម្ព័ន្ធទី "៣២"

ការគ្រប់គ្រងឆ្នាំ ២០២៥ - កម្មវិធីចំណាយថវិកា
ប្រចាំត្រីមាស.....

ឯកតា : ពាន់រៀល

ចំណាត់ថ្នាក់ចំណាយ	ច្បាប់ ហិរញ្ញវត្ថុ	ពណ៌ទម្រង់	កម្មវិធីប្រចាំត្រីមាសទី.....				ប៉ាន់ស្មានការអនុវត្តប្រចាំត្រីមាសទី...				គម្រោងកម្មវិធីប្រចាំត្រីមាសបន្ទាប់				មូលហេតុនៃការអនុវត្ត ទាបខ្ពស់ជាងកម្មវិធី
			សរុប	ខែ ទី ១	ខែ ទី ២	ខែ ទី ៣	សរុប	អនុវត្ត ខែទី ១	អនុវត្ត ខែទី ២	ប៉ាន់ស្មានអនុវត្ត ៨ ខែទី ៣	សរុប	ខែទី ១	ខែទី ២	ខែទី ៣	
សរុបរួម															
ក. ចំណាយចរន្ត															
ជំពូក ៦០: ការទិញ															
ជំពូក ៦១: សេវាកម្ម															
ជំពូក ៦៤: បន្ទុកបុគ្គលិក															
ជំពូក ៦២: អត្ថប្រយោជន៍សង្គម															
ជំពូក ៦៥: ឧបត្ថម្ភធន															
ជំពូក ៦៣: ពន្ធ និង អាករ															
ខ. ចំណាយមូលធន															
ជំពូក ២០: អចលកម្មអរូបី															
ជំពូក ២១: អចលកម្មរូបី															

បានឃើញ និង ឯកភាព
ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
ប្រធានមន្ទីរ

បានឃើញ និង ពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
ប្រធានការិយាល័យ....

ធ្វើនៅថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
អ្នកធ្វើតារាង

ဖဉ္စိလုဇာနိဘာလ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងរូបសម្ព័ន្ធទី "៣"

ការគ្រប់គ្រងឆ្នាំ ២០២៥ - របាយការណ៍ចំណាយថវិកា

ក្រចាំងខ្មែរ

ឯកតា : ពាន់រៀល

[illegible]

បានឃើញ និង ឯកភាព
ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
ប្រធានមន្ទីរ

បានឃើញ និង ពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
ប្រធានការិយាល័យ....

ធ្វើនៅថ្ងៃទី.....ខែ.....ឆ្នាំ២០២៥

អ្នកធ្វើតារាង

រដ្ឋបាលកង់តានី ខេត្ត.....

មន្ត្រីសុខាភិបាល

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ការគ្រប់គ្រងឆ្នាំ ២០២៥ - របាយការណ៍ប្រាក់ច្រើនប្រាក់ចំណាច់ និងប្រាក់ចំណាច់ផ្សេងៗ

ឧបសម្ព័ន្ធការង "៣៩"

ប្រចាំខែ.....

ឯកតា: ពាន់រៀល

មរិយា	សរុបរួម		លាភការ និងប្រាក់បំណាច់មន្ត្រី					ប្រាក់បំណាច់ប៉ះពាល់សុខភាព		ប្រាក់វិភាជន៍សង្គម			ប្រាក់បំណាច់ផ្សេងៗ		ប្រាក់លើក	ប្រាក់បង្គ្រប់	លាភការ និងប្រាក់បំណាច់
	ចំនួនមន្ត្រី	ទឹកប្រាក់	បៀវត្ស មូលដ្ឋាន	ប្រាក់បំណាច់ មុខងារ	ប្រាក់បំណាច់ ម៉ោងបន្ថែម	ប្រាក់កំរៃ គុណសម្បត្តិ	ផ្សេងៗ	ប្រាក់តំបន់	ការងារឆ្លង និង ប៉ះពាល់សុខភាព	កូនមាន អាយុចាប់ ពី២០ឆ្នាំចុះ	ប្រាក់បំណាច់ អ្នកក្នុងបន្ទុក	ផ្សេងៗ	រង្វាន់	ផ្សេងៗ			មន្ត្រីមិនមែនក្របខ័ណ្ឌ
សរុបរួម (ក+ខ)																	
ក. សរុបមន្ត្រីក្របខ័ណ្ឌកំពុងបំរើការងារ (១-២+៣-៤)																	
១. សរុបមន្ត្រីក្របខ័ណ្ឌរបស់មន្ទីរ																	
- ប្រភេទ ក																	
- ប្រភេទ ខ																	
- ប្រភេទ គ																	
២. មន្ត្រីក្របខ័ណ្ឌផ្អាកពីការងារ																	
- ប្រភេទ ក																	
- ប្រភេទ ខ																	
- ប្រភេទ គ																	
៣. មន្ត្រីក្របខ័ណ្ឌចូលបំរើការងារវិញ																	
- ប្រភេទ ក																	
- ប្រភេទ ខ																	
- ប្រភេទ គ																	
៤. មន្ត្រីក្របខ័ណ្ឌចូលនិវត្តន៍/ស៊ីវិលបំរើការងារ																	
- ប្រភេទ ក																	
- ប្រភេទ ខ																	
- ប្រភេទ គ																	
ខ. មន្ត្រីមិនមែនក្របខ័ណ្ឌ																	
- បុគ្គលិកជាប់កិច្ចសន្យា																	

បានឃើញ និង ឯកភាព

ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥

ប្រធានមន្ទីរ

ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥

ប្រធានការិយាល័យ

ធ្វើនៅថ្ងៃទី.....ខែ.....ឆ្នាំ២០២៥

អ្នកធ្វើតារាង

រដ្ឋបាលកង់តាតី ខេត្ត.....

មន្ត្រីសុខាភិបាល

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ព្រះរាជាណាចក្រកម្ពុជា

ការគ្រប់គ្រងឆ្នាំ ២០២៥ - របាយការណ៍ចំណាយថវិកាកម្មវិធី

ប្រចាំឆ្នាំ ២០២៥

ឯកតា : ពាន់រៀល

ចំណាត់ថ្នាក់ចំណាយ	ច្បាប់ ហិរញ្ញវត្ថុ	ឥណទានថ្មី (១)	ស្ថានភាពអាណត្តិបើកប្រាក់ចេញពីសាមីអង្គភាព				ស្ថានភាពបើកសាច់ប្រាក់ពីរគណនា				អាណត្តិកស្នះ នៅរគណនា (១០= ៤-៨)	ផ្សេងៗ
			បណ្ណាត្រីមាស មុន (២)	ក្នុងត្រីមាស (៣)	បូកយោង (៤= ២+ ៣)	% ឥ.ថ្មី (៥= ៤/១)	បណ្ណាត្រីមាស មុន (៦)	ក្នុងត្រីមាស (៧)	បូកយោង (៨= ៦+ ៧)	% ឥ.ថ្មី (៩= ៨/១)		
សរុបកម្មវិធី												
ជំពូក ៦០ : ការទិញ												
ជំពូក ៦១ : សេវាកម្ម												
ជំពូក												
កម្មវិធី...												
ជំពូក ៦០ : ការទិញ												
ជំពូក ៦១ : សេវាកម្ម												
ជំពូក ...												
អនុកម្មវិធី...												
ជំពូក ៦០ : ការទិញ												
ជំពូក ...												
• ចង្កោមសកម្មភាពទី ...												
ជំពូក ៦០ : ការទិញ												
កម្មវិធីទី ...												

បានឃើញ និង ឯកភាព
ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
ប្រធានមន្ទីរ

បានឃើញ និង ពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
ប្រធានការិយាល័យ....

ធ្វើនៅថ្ងៃទី ខែ ឆ្នាំ ២០២៥
អ្នកធ្វើតារាង

រដ្ឋបាលរាជធានី ខេត្ត.....
 មន្ទីរសុខាភិបាល

ព្រះរាជាណាចក្រកម្ពុជា
 ជាតិ សាសនា ព្រះមហាក្សត្រ
 ព្រះបរមរាជវាំង
 ក្រសួងសុខាភិបាល
 អគ្គនាយកដ្ឋានព្យាបាល
 គ្រឹះស្ថានព្យាបាលជំងឺឈាម

ការគ្រប់គ្រងឆ្នាំ ២០២៥ - របាយការណ៍ចំណាយថវិកាកម្មវិធី
 ប្រចាំឆ្នាំ.....

ឯកតា : ពាន់រៀល

ចំណាត់ថ្នាក់ចំណាយ	ច្បាប់ ហិរញ្ញវត្ថុ	ឥណទានថ្មី (១)	ស្ថានភាពអាណត្តិបើកប្រាក់ចេញពីសាមីអង្គភាព				ស្ថានភាពបើកសាច់ប្រាក់ពីរគណនី				អាណត្តិកស្ម័គ្រ នៅរដ្ឋបាល (១០=៤-៨)	ផ្សេងៗ
			ឥណទាន (២)	ក្នុងត្រីមាស (៣)	ប្រភេទ (៤=២+៣)	% ឥ.ថ្មី (៥=៤/១)	បណ្តាញត្រីមាស (៦)	ក្នុងត្រីមាស (៧)	ប្រភេទ (៨=៦+៧)	% ឥ.ថ្មី (៩=៨/១)		
សរុបកម្មវិធី												
ជំពូក ៦០ : ការទិញ												
ជំពូក ៦១ : សេវាកម្ម												
ជំពូក												
កម្មវិធី..												
ជំពូក ៦០ : ការទិញ												
ជំពូក ៦១ : សេវាកម្ម												
ជំពូក ...												
អនុកម្មវិធី..												
ជំពូក ៦០ : ការទិញ												
ជំពូក ...												
- ចង្កោមសកម្មភាពទី ១												
ជំពូក ៦០ : ការទិញ												
កម្មវិធី ...												



បានឃើញ និង ឯកភាព
 ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
 ប្រធានមន្ទីរ

បានឃើញ និង ពិនិត្យត្រឹមត្រូវ
 ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
 ប្រធានការិយាល័យ....

ធ្វើនៅថ្ងៃទី ខែ ឆ្នាំ ២០២៥
 អ្នកធ្វើតារាង

រដ្ឋបាលរាជធានី ខេត្ត.....
មន្ទីរសុខាភិបាល

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការត្រួតពិនិត្យពាក់កណ្តាលឆ្នាំ ២០២៥
ចំណាយថវិកា

តារាងឧបសម្ព័ន្ធទី "៣"

ឯកតា : ពាន់រៀល

ចំណាត់ថ្នាក់ចំណាយ	ច្បាប់ ហិរញ្ញវត្ថុ	ឥណទាន ថ្មី	សរុបប៉ាន់ស្មានប្រចាំឆ្នាំ		០៦ ខែដើមឆ្នាំ (ផ្អែកតាមអាណត្តិបើកប្រាក់ចេញពីសាមីអង្គភាព)										ប៉ាន់ស្មាន ៦ខែចុងឆ្នាំ	បញ្ជាក់មូលហេតុនៃ ការអនុវត្តលើស/ខ្វះ
			ទឹកប្រាក់	% ឥណទានថ្មី	កម្មវិធី	សរុបប៉ាន់ស្មានអនុវត្ត៦ខែដើមឆ្នាំ			អនុវត្ត ខែ១	អនុវត្ត ខែ២	អនុវត្ត ខែ៣	អនុវត្ត ខែ៤	អនុវត្ត ខែ៥	ប៉ាន់ស្មាន ខែ៦		
						ទឹកប្រាក់	%កម្មវិធី	%ច្បាប់								
សរុបរួម																
ក. ចំណាយចរន្ត																
ជំពូក ៦០ : ការទិញ																
ជំពូក ៦១ : សេវាកម្ម																
ជំពូក ៦៤ : បន្ទុកបុគ្គលិក																
ជំពូក ៦២ : អត្ថប្រយោជន៍សង្គម																
ជំពូក ៦៥ : ឧបត្ថម្ភធន																
ជំពូក ៦៣ : ពន្ធ និង អាករ																
ខ. ចំណាយមូលធន																
ជំពូក ២០ : អចលកម្មអរូបី																
ជំពូក ២១ : អចលកម្មរូបី																

បានឃើញ និង ឯកភាព
ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
ប្រធានមន្ទីរ

បានឃើញ និង ពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
ប្រធានការិយាល័យ....

ថ្ងៃទី.....ខែ.....ឆ្នាំ២០២៥
អ្នកធ្វើតារាង

រដ្ឋបាលរាជធានី-ខេត្ត.....
 មន្ទីរសុខាភិបាល

ព្រះរាជាណាចក្រកម្ពុជា
 ជាតិ សាសនា ព្រះមហាក្សត្រ
 ពាណិជ្ជកម្មស្តីពី "បដ"

ការគ្រប់គ្រងឆ្នាំ ២០២៥ - របាយការណ៍ចំណាយថវិកាប្រចាំឆ្នាំ
 ប្រចាំឆ្នាំ

ឯកតា : ពាន់រៀល

ចំណាត់ថ្នាក់ចំណាយ	ច្បាប់ ហិរញ្ញវត្ថុ	ឥណទានថ្មី (១)	ស្ថានភាពអាណត្តិបើកប្រាក់ចេញពីសាមីអង្គភាព				ស្ថានភាពបើកសាច់ប្រាក់ពីរដ្ឋាការ				អាណត្តិកកស្ទះ នៅរដ្ឋាការ (១០= ៤-៨)	ផ្សេងៗ
			ធនាសត្រឹម (២)	ក្នុងត្រីមាស (៣)	បូកយោង (៤= ២+ ៣)	% ៥. ថ្មី (៥= ៤/១)	បណ្តាត្រឹម (៦)	ក្នុងត្រីមាស (៧)	បូកយោង (៨= ៦+ ៧)	% ៥. ថ្មី (៩= ៨/១)		
សរុបប្រចាំឆ្នាំ												
ជំពូក ៦០ : ការទិញ												
ជំពូក ៦១ : សេវាកម្ម												
ជំពូក												
កម្មវិធី..												
ជំពូក ៦០ : ការទិញ												
ជំពូក ៦១ : សេវាកម្ម												
ជំពូក ...												
អនុកម្មវិធី..												
ជំពូក ៦០ : ការទិញ												
ជំពូក ៦១ : សេវាកម្ម												
ជំពូក ...												
• បង្កោមសកម្មភាពទី ១												
ជំពូក ៦០ : ការទិញ												
កម្មវិធី ...												

បានឃើញ និងឯកភាព
 ថ្ងៃទី ខែ ឆ្នាំ ២០២៥
 អគ្គនាយកដ្ឋាន:អគ្គនាយករាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ខែ ឆ្នាំ ២០២៥
 ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ខែ ឆ្នាំ ២០២៥
 ប្រធានមន្ទីរសុខាភិបាល

ធ្វើនៅថ្ងៃទី ខែ ឆ្នាំ ២០២៥
 អគ្គនាយក

រដ្ឋបាលកង់ខេត្ត.....

មន្ទីរសុខាភិបាល

របាយការណ៍សមិទ្ធកម្ម តាមដានការអនុវត្តកម្មវិធី :
ចង្កោមសកម្មភាព/សកម្មភាព (ប្រចាំឆមាស និងប្រចាំឆ្នាំ)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងឧបសម្ព័ន្ធទី "ឆ"

កម្មវិធី : _____
អនុកម្មវិធី : _____
រយៈពេល : _____

ឈ្មោះ ចង្កោមសកម្មភាព/សកម្មភាព	ចំណាយ : ចរន្ត + មូលធន				សូចនាករលទ្ធផលក្នុងឆ្នាំ			
	សរុបឥណទាន ចំណាយចរន្ត (ពាន់រៀល)	% នៃ ឥណទាន ចរន្តសរុបដែលបាន ចំណាយ	សរុបឥណទាន ចំណាយមូលធន (ពាន់រៀល)	% នៃ ឥណទាន មូលធនសរុបដែល បានចំណាយ	រៀបរាប់អំពីសូចនាករលទ្ធផលក្នុងឆ្នាំ	គោលដៅប្រចាំឆ្នាំ	លទ្ធផលសម្រេច បាន មកទល់បច្ចុប្បន្ន	% នៃគោលដៅ សម្រេចបាន
ចង្កោមសកម្មភាព :								
- សកម្មភាព ១ :								
- សកម្មភាព ២ :								
- សកម្មភាព ៣ :								
- សកម្មភាព ៤ :								
- សកម្មភាព ៥ :								
- សកម្មភាព ៦ :								
- សកម្មភាព ៧ :								
- សកម្មភាព .. :								
ហេតុផលនៃកម្រិតក្នុងការអនុវត្ត សម្រាប់ចង្កោមសកម្មភាព/សកម្មភាព ៖								

បានឃើញ និងឯកភាព
ថ្ងៃទី ខែ ឆ្នាំ ២០២៥
អគិបាលនៃគណៈអភិបាលកង់ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ ២០២៥
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុកង់ខេត្ត

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ខែ ឆ្នាំ ២០២៥
ប្រធានមន្ទីរសុខាភិបាល


ធ្វើនៅថ្ងៃទី ខែ ឆ្នាំ ២០២៥
អគ្គនាយក